



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៦៤

ត្រីមាសទី ០៣ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៧-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦១២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ចំនួន ១២ រូប ៦៦៣២
- ១៨-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦១៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់លោកស្រី វេជ្ជបណ្ឌិតឯកទេស **អ៊ុំម សិទ្ធិការ្យ** ជាសាស្ត្រាចារ្យមហាបរិញ្ញា នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ៦៦៣៣
- ១៨-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦១៤ ស្តីពី ការតែងតាំងឯកឧត្តម **ច័ន្ទ បនោ** ជា អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ៦៦៣៤
- ១៨-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦១៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ជូនឯកឧត្តមឧត្តមសេនីយ៍ឯក **សុខ សារីវុឌ្ឍ** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៦៦៣៥
- ១៨-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦១៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ជូន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៤ រូប ៦៦៣៦
- ១៨-០៨-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៨១៧/៦១៧ ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ ដល់លោក **ខែនត សារី** នៃក្របខ័ណ្ឌមន្ត្រីក្រុមការ មកឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៦៦៣៧

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ១៨-០៨-២០១៧ - អនុក្រឹត្យលេខ ១៣២ អនក្រ.បក ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ៦៦៣៨

១

២២-០៨-២០១៧	-អនុក្រឹត្យលេខ ១៣៣ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៦៦៤១
១៥-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៦៦៤៣
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦៣ អនក្រ.តត ស្តីពី ការនិយ័តកម្មថ្នាក់ និងឋានន្តរស័ក្តិមន្ត្រីរាជការ	៦៦៤៤
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៦៦៤៥
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ	៦៦៤៧
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦៦ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រី នគរបាលជាតិកម្ពុជា	៦៦៤៨
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦៧ អនក្រ.តត ស្តីពី ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិដល់មន្ត្រីរាជការ	៦៦៤៩
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦៨ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ	៦៦៥៤
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៦៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៦៦៥៥
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៦៦៥៧
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧១ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៦៦៥៩
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៦៦៦១
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៦៦៦២
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧៤ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៦៦៦៣
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៦៦៦៤
១៦-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧៦ អនក្រ.តត ស្តីពី ការតែងតាំងក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរដើម្បី ការពារមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ "អប្សរា"	៦៦៦៥
១៧-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧៧ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៦៦៦៨
១៨-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៦៦៧០
១៨-០៨-២០១៧	-អនុក្រឹត្យលេខ ៨៧៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៦៦៧២
១៨-០៨-២០១៧	-អនុក្រឹត្យលេខ ៨៨០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៦៦៧៣
១៨-០៨-២០១៧	-អនុក្រឹត្យលេខ ៨៨១ អនក្រ.តត ស្តីពី ការតែងតាំងតំណាងថ្មីរបស់រដ្ឋបាលរាជធានី កុងសមាសភាព នៃសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៦៦៧៥

គ

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៨២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៦៦៧៧
 -អនុក្រឹត្យលេខ ៨៨៣ អនក្រ.តត មិនទាន់បានទទួល

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៨៤ អនក្រ.តត ស្តីពី ការតែងតាំងមុខងារ នាយទាហាន ៦៦៧៩

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៨៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៦៦៨០

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៨៦ អនក្រ.តត ស្តីពី ការតាំងសំបក់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ៦៦៨១

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៨៧ អនក្រ.តត ស្តីពី ការផ្លាស់ប្តូរ និងតម្លើងឋានន្តរស័ក្តិមកជា ៦៦៨២
 ឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការ
 នារី

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៨៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៦៦៨៤

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៨៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៦៦៨៧

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៩០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន ៦៦៨៩

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៩១ អនក្រ.តត ស្តីពី ការតាំងសំបក់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ៦៦៩២

១៨-០៨-២០១៧ -អនុក្រឹត្យលេខ ៨៩២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៦៦៩៤

២-សេចក្តីសម្រេច

២១-០៨-២០១៧ -សេចក្តីសម្រេចលេខ ៦៥ សសរ ស្តីពី ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ ៦៦៩៧
 ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ
 ចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា

២២-០៨-២០១៧ -សេចក្តីសម្រេចលេខ ៦៦ សសរ ស្តីពី ការបង្កើតមជ្ឈមណ្ឌលឥស្សាមភ្នំពេញ ដែលមាន ៦៦៩៩
 ទីតាំងស្ថិតនៅលើផ្ទៃដីវិហារឥស្សាមបឹងកក់ អាល់សារកាល់ រាជធានីភ្នំពេញ និងការតែង
 តាំងសមាសភាពគណៈកម្មការគ្រប់គ្រង

III-ការងារបណ្តាញស្តង់ដារ

១-ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៩-០៦-២០១៧ -ប្រកាសលេខ ៦៣៦ សហវ.ប្រក ស្តីពី ការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និង ៦៧០១
 សេវាកម្មអចលនវត្ថុ

៣១-០៧-២០១៧ -ប្រកាសលេខ ៧៦១ សហវ.ប្រក ស្តីពី ថ្លៃសេវា និងកម្រៃជើងសារិដ្ឋាជីវៈសម្រាប់ការ ៦៧២៥
 ផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ

២-ទីស្តីការអង្គបណ្តុះបណ្តាលសម្រាប់សិប្បកម្ម និង សិប្បកម្ម

- ៣១-០៥-២០១៧ -ប្រកាសលេខ ២៣៧ ឧស.កខ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជីម លី (ខេមបូឌា) ភីធីអ៊ី បង្កើតរោងចក្រ កាត់ដេរ ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ៦៧៣១
- ៣១-០៥-២០១៧ -ប្រកាសលេខ ២៣៩ ឧស.កខ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វ៉ាន់ថៃ ហ្គាស្ទិក អេន មេផល (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតហ្គាស្ទិក ៦៧៣៤
- ៣១-០៥-២០១៧ -ប្រកាសលេខ ២៤០ ឧស.កខ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន សេក្វាង ខូ អិលធីឌី បង្កើតរោងចក្រផលិត ផលិតផលប្រើប្រាស់ពីហ្គាស្ទិក ៦៧៣៧



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/៦១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះមេរៀក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តី ក្រាបបង្គំ ទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ១២ រូប ដូចខាងក្រោម :

- ក- ថ្នាក់ឧត្តមសេនីយ៍នោះ :**
- | | | | |
|--------------------|-------------|----------------|---------------|
| ១- ឧត្តមសេនីយ៍ត្រី | ហង្ស | ជ័យ័ន | អត្តលេខ ០៩៩៦ |
| ២- ឧត្តមសេនីយ៍ត្រី | កៅ | ប៊ុនសុខ | អត្តលេខ ០១១១១ |
| ៣- ឧត្តមសេនីយ៍ត្រី | ឃ្មៅ | នាត | អត្តលេខ ៣៤០៣៧ |
| ៤- ឧត្តមសេនីយ៍ត្រី | ខួន | សុខហួត | អត្តលេខ ៦៣២០៦ |
- ខ- ថ្នាក់ឧត្តមសេនីយ៍ត្រី :**
- | | | | |
|---------------|------------|-----------------|-----------------|
| ១- វរសេនីយ៍ឯក | ឯក | សុភមង្គល | អត្តលេខ ០១២៦០ |
| ២- វរសេនីយ៍ឯក | ម៉ៅ | ជ័យ័ន | អត្តលេខ ០៦៨៦៤ |
| ៣- វរសេនីយ៍ឯក | ធាន | សារីន | អត្តលេខ ១២៥៨០ |
| ៤- វរសេនីយ៍ឯក | សិរ | តេកឆេង | អត្តលេខ ៥៦១១១ |
| ៥- វរសេនីយ៍ឯក | នូ | ស៊ីថា | អត្តលេខ ៦៣៣២១ |
| ៦- វរសេនីយ៍ឯក | ខែ | គុន | អត្តលេខ ៧៣៥៥៣ |
| ៧- វរសេនីយ៍ឯក | សិ | ចាន់ឌី | អត្តលេខ ៧៨១៥៣ |
| ៨- វរសេនីយ៍ឯក | ខួន | នីន | អត្តលេខ ០៥១៨២ ។ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាពេលនេះ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.១៧០៨.៦៤១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៦១២ ស.ណ
សំណៅដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៦១៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈដល់លោកស្រីវេជ្ជបណ្ឌិតឯកទេស **អ៊ុយ សិទ្ធិការុ** ជាសាស្ត្រាចារ្យមហាបរិញ្ញា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១ ៤ ខែសីហា ឆ្នាំ២០១៧
**ក្នុងព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបលសេនាភក្តី សាយ ឈុំ**

១៧.១៧០៤.៦២២

លេខ: ០១៧ ស.ណ
សំណៅដល់លោកសម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ តិច្ឆា ឆ្នាំ ២០១៧
អគ្គលេខាធិការរង្វាស់រដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៧/៦១៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ចំនុ ឆនោ** ជា **អនុរដ្ឋលេខាធិការ** នៃក្រសួងយុត្តិធម៌ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៧
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

១៧០៤.៦២៣

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខៈ ៦១៦ ស.ណ
សំណៅជលមាណស្ត្រជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៨១៧/២១៥

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តី ក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **នាយឧត្តមសេនីយ៍** ជូនឯកឧត្តមឧត្តមសេនីយ៍ឯក **សុខ សារីវុធិ** អគ្គលេខ **៧៣៥៨** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៧
គុច្ចប្រមេនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០៧៨៧.១៧៧០៥.២២៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ៦១៤ ស.ណ
សំណៅដល់**នាយឧត្តមសេនីយ៍** ចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៤១៧/៦១៦

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ខ្សែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរសីត្រី **ឧត្តមសេនីយ៍ទោ** ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៤ រូប :

- ១- លោកឧត្តមសេនីយ៍ត្រី **ម៉ុក សំរុល** អត្តលេខ **១៤៨៧៧**
- ២- លោកឧត្តមសេនីយ៍ត្រី **ហ៊ុន ប៊ុនធាត** អត្តលេខ **០៥០៩៨**
- ៣- លោកឧត្តមសេនីយ៍ត្រី **សេស្រែ ច័ន្ទសុជាតិ** អត្តលេខ **០៦៤៩១**
- ៤- លោកឧត្តមសេនីយ៍ត្រី **កង គុំប័ន្ទ** អត្តលេខ **៥៨១២៥ ។**

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាពេលនេះ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១១.១៧.០៤.៦២៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៦១៥ ស.ណ
 សំណៅជេនហានតម្លៃជាភារបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៧/៦១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារដល់លោក **ខែនត សារី** ពីឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ ៥ នៃក្របខ័ណ្ឌមន្ត្រីក្រុមការ មកឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧, ខែសីហា ឆ្នាំ២០១៧

ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០១៧.១០៧០៧.៦២៦

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ ៦១៧ ស.ណ
សំណៅដល់លោកអគ្គនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៣៧ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

**ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- យោងលើសមិទ្ធកម្មល្អនៃថវិកានិងសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៧

សម្រេច

មាត្រា ១ .-

ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិបុគ្គលិក នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការដែលជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ



លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើដូចមានកំណត់ក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីនៃការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យានិង បុគ្គលិកអណ្តែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងនិរុត្តជន ជនបាត់បង់សម្បទា វិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃ កងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។

ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់សម្រាប់ម្នាក់ៗតែមួយកន្លែងនិងមួយលើកប៉ុណ្ណោះ។

មាត្រា ២ .-

ការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ និងត្រូវគោរពគោលការណ៍ដូចខាងក្រោម៖

- ១- ក្រសួង ស្ថាប័នដែលបានរៀបចំការបើកគណនីបៀវត្សជូនមន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារ សាធារណៈរបស់ខ្លួនរួចហើយ ត្រូវធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះចូលទៅក្នុងគណនីបៀវត្ស របស់សាមីជនម្នាក់ៗផ្ទាល់តែម្តង។
- ២- ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែត ត្រូវអនុវត្តតាមគណនី បៀវត្សរបស់សាមីជនម្នាក់ៗ។
- ៣- ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានដល់សាមីជន ម្នាក់ៗគ្រប់ចំនួននិងទាន់ពេលវេលា។
- ៤- និរុត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីត មន្ត្រីនគរបាលជាតិកម្ពុជាដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬសមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែងដែលចាត់ចែងបើកផ្តល់ដោយក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
- ៥- ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិរុត្តជនក្នុង ចំណុច៤ខាងលើ។

មាត្រា ៣ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួង ស្ថាប័នសាមី ត្រូវសហការនិងចាត់ចែងរៀបចំការបើកផ្តល់ជា បុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឱ្យដល់សាមីជនម្នាក់ៗ យ៉ាងយូររហូតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកសំណើជាក់ស្តែងអំពីចំនួនមន្ត្រីដែលត្រូវ ទទួលប្រាក់ឧបត្ថម្ភមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាការប្រញាប់ ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំ ប្រកាសបន្ថែមឥណទានថវិកាជូនទាន់ពេលវេលា និង ធានាឱ្យការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះអនុវត្តបានទាន់ ពេលវេលា។

មាត្រា ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ



អូន ស៊ីនីស៊ី



ពេជ្រ ប៊ុនធីន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ
~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៣៣ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមដំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១ ១៣៦ ០០០ ០០០ រៀល (មួយបីលានមួយរយសាមសិបប្រាំមួយលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងសុខាភិបាល សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយលើប្រតិបត្តិការពង្រឹងគុណភាព និងលើកកម្ពស់សមត្ថិសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពរាជធានី ខេត្ត។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

នេស រដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អូន ស៊ីន ស៊ីត

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៨៧២ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយមូលិសាវាសន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ មេដាយមូលិសាវាសន៍ តាមលំដាប់ថ្នាក់ ជូនសប្បុរសជន និងអង្គការ UNICEF ចំនួន៤រូប ដែលបានជួយឧបត្ថម្ភ សម្ភារ និងថវិកា បំរើអោយវិស័យអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមូលិសាវាសន៍ ថ្នាក់ ដឹកនាំ

-លោកស្រី Erika Boak Chief Education UNICEF Phnom Penh

ខ-មេដាយមូលិសាវាសន៍ ថ្នាក់ សេនា

១-លោក Koji Takahashi STEPSAM 3 teader JICA

២-លោក Inokuchi Kunihiro Former Representative JICA

៣-លោកស្រី Lynn Dudley ទីប្រឹក្សាកម្មវិធីពង្រឹងការគាំទ្រវិស័យអប់រំ ESSSUAP

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាក្រោយទៅ ។ *sh*

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៦៧ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការនិយ័តកម្មថ្នាក់ និងឋានន្តរស័ក្តិរដ្ឋមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១.- និយ័តកម្មថ្នាក់ និងឋានន្តរស័ក្តិរដ្ឋមន្ត្រីរាជការ ០២ រូប នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖

- ១-ឯកឧត្តម យ៉ោក សុទ្ធី ពីអនុមន្ត្រី ថ្នាក់លេខ ២ មកវរមន្ត្រី ថ្នាក់លេខ ១
- ២-លោក ឆ ខេមរិន្ទ ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវរមន្ត្រី ថ្នាក់លេខ ១

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧.៤.៥៧៧ ត.ត

**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ១៥ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដូចមានរាយនាម ខាងក្រោម ៖

- ១- លោក **រស់ សុដាតិ** ពីរមន្ត្រី ថ្នាក់លេខ ២ មករមន្ត្រី ថ្នាក់លេខ ១
- ២- លោក **ស៊ិន វ៉ាតិល** ពីរមន្ត្រី ថ្នាក់លេខ ៣ មករមន្ត្រី ថ្នាក់លេខ ២

៣- លោកស្រី ជុំ ប្រដាប្រិយ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤- លោក សុខ ឡេង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥- លោក ប្រាសា ឆៀងរន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៦- លោក ឆេវ ឡុំ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧- លោក កែវ ធុឡី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨- លោក ហេង ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
៩- លោក ហ៊ុន លីហេ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
១០- លោក គឹម ច័ន្ទមុនី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
១១- លោក លេវ សុផន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១២- លោក ជា វិចិត្រ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៣- លោកស្រី សាយ សុភា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៤- លោក ឌុំ យុសុះ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៥- លោកស្រី ជា រិទ្ធា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អន្តែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ៧ ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
លេខ: ៧៦ ជ.ជ.ន.ក្រ. ច.ត.ត

**អនុក្រឹត្យ
ស្តីពី
ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក ជួននាយនគរបាលជាន់ខ្ពស់** ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖


- ១- វរសេនីយ៍ទោ **ខន សឿង** អត្តលេខ ៦៥២៣៣
- ២- វរសេនីយ៍ទោ **ម៉ៅ គឹមហាក់** អត្តលេខ ៣៣៨១៨
- ៣- វរសេនីយ៍ទោ **ស៊ិន វិចិត្រ** អត្តលេខ ៧៨១៦៥ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្របសម្រួលដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។


- កន្លែងទទួល
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥



**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក **ជុំ សំណាង** អគ្គលេខ ០៥៥៦ ពីអគ្គាធិការរងនៃអគ្គាធិការដ្ឋាន ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយករង ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសរដ្ឋបាលនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសរដ្ឋបាលនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧.០៧.២០១៧.០៧.០៧.០៧.០៧.០៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងថ្នាក់ និងឋានន្តរសម្ព័ន្ធដល់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១.-

ដំឡើងថ្នាក់តាមវេនប្រចាំឆ្នាំដល់មន្ត្រីរាជការ ចំនួន ៦៦ នាក់ ក្នុងឋានន្តរសម្ព័ន្ធ **វរមន្ត្រី** នៃក្របខ័ណ្ឌមន្ត្រី រដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ដូចមានរាយនាមខាងក្រោម៖

- | | | |
|----------------------------|-------------------------|-------------------------|
| ១- ឯកឧត្តម ឈុន សុផា | ពីវរមន្ត្រី ថ្នាក់លេខ ២ | មកវរមន្ត្រី ថ្នាក់លេខ ១ |
| ២- ឯកឧត្តម ចេន ឌឿន | ពីវរមន្ត្រី ថ្នាក់លេខ ២ | មកវរមន្ត្រី ថ្នាក់លេខ ១ |

៣-	លោក	គុត ចាន់ប៊ុណ្ណា	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
៤-	លោក	យីង វ៉ាន់នី	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
៥-	លោកស្រី	ហោ សុវណ្ណា	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
៦-	លោក	សួន គឿន	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
៧-	លោក	សើ សារ៉េត	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
៨-	លោកស្រី	ជួន ចន្ទី	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
៩-	លោកស្រី	ណុប សុដី	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១០-	លោក	អ៊ុន ម៉ុនឯយ	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១១-	លោក	ជី គឹមហៃ	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១២-	លោក	យីង ចន្ទ្រៈ	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១៣-	លោក	យីម សុវណ្ណឿន	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១៤-	លោក	ម៉ុង ម៉ានិត	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១៥-	លោក	ងម ភាព	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១៦-	លោក	ចៅ មុន្នីវ	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១៧-	លោក	អ៊ុន សុភ័ក្រ	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១៨-	លោក	ស្រេង លី	ពីរមន្ត្រី	ថ្នាក់លេខ ២	មករមន្ត្រី	ថ្នាក់លេខ ១
១៩-	ឯកឧត្តម	ញ៉ែន សិទ្ធិ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២០-	លោក	ហឿន ប្រណិត	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២១-	លោក	យន់ តុន្នី	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២២-	លោក	អ៊ុន ហ៊ុ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២៣-	លោក	យីម សៀម	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២៤-	លោក	ស៊ុន ថានី	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២៥-	លោក	ពេជ ម៉ាឡៃ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២៦-	លោកស្រី	យ៉ាង ចនប័ន្ទវិម្លិកា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២៧-	លោក	ជឿន សមភ័ណ្ណ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២៨-	លោក	នីង គឹមសាត	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
២៩-	លោក	នង ទុណ្ណារី	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣០-	លោក	ស៊ុន ចន្ទ្រតុឡ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣១-	លោក	លីម ណារ៉ា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣២-	លោកស្រី	អ៊ុក ឧឡារី	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣៣-	លោក	ស៊ីម សុផល់	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២


៣៤- លោក	ជា គឹមសេង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣៥- លោកស្រី	ឆេងៀង សុគ័ន	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣៦- លោក	ចាប នាង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣៧- លោក	អ៊ុន សុភ័ណ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣៨- លោក	ម៉ែនី ជិនិត	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៣៩- លោក	ឆៀង ស្រស់	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៤០- លោក	ឃ្មោត ទូយ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៤១- លោក	ហោ ជិនវិយុទ្ធ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៤២- លោក	ធីម សារ៉ាត់	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៤៣- លោក	តាំង ម៉េងរ៉ាត់	ពីរមន្ត្រី	ថ្នាក់លេខ ៣	មករមន្ត្រី	ថ្នាក់លេខ ២
៤៤- ឯកឧត្តម	អុន ចន្ទ្យារិទ្ធ	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៤៥- លោកជំទាវ	យួន យុនឌី	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៤៦- ឯកឧត្តម	យឹម ផែន	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៤៧- លោក	ពេញ ពន្លក	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៤៨- លោក	គូ លិ	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៤៩- លោក	ឡុន សារៈ	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥០- លោក	ឈឹម គឹមមុនីតេនា	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥១- លោក	ឯម ខេឌី	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥២- លោក	ណាង មុនីន្ទ	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥៣- លោក	អ៊ុំ ភាមិន្ទ	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥៤- លោក	យិន ហាន	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥៥- លោក	សាន ស៊ិនហ្វ	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥៦- លោក	ហែម សារិន	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥៧- លោក	ហោ ឆៀង	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥៨- លោក	ជុំ ឆ័យ	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៥៩- លោក	សោម ម៉េង	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៦០- លោក	អ៊ុំត ចន្ទ្យារ៉ា	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៦១- លោក	សំអុល ចំរើនឧត្តម	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៦២- លោក	សុភ សេរ៉ា	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៦៣- លោក	ហោ ចាសនា	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣
៦៤- លោក	ឈាង សុចន្ទ្យារ៉ា	ពីរមន្ត្រី	ថ្នាក់លេខ ៤	មករមន្ត្រី	ថ្នាក់លេខ ៣

- ៦៥- លោក **ឆាយ ឡេង** ពីរមន្ត្រី ថ្នាក់លេខ ៤ មកវមន្ត្រី ថ្នាក់លេខ ៣
- ៦៦- លោក **ឌុយ សុភ័ក្ត្រ** ពីរមន្ត្រី ថ្នាក់លេខ ៤ មកវមន្ត្រី ថ្នាក់លេខ ៣ ។

មាត្រា ២._

ដំឡើងឋានន្តរស័ក្តិតាមវេនប្រចាំឆ្នាំដល់មន្ត្រីរាជការ **ចំនួន ៣៧ នាក់** ពីឋានន្តរស័ក្តិ **អនុមន្ត្រី** មកឋានន្តរស័ក្តិ **វមន្ត្រី** នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ថេង កន្តិ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ២- លោក **លឹម កេតជារ៉ាត** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ៣- លោក **មីន មិសក្សិ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ៤- លោក **ឌុយ ច័ន្ទ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ៥- លោកស្រី **ព្រំ ស្នួនសត្វា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ៦- លោក **មាន សិលា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ៧- លោក **ចាន់ សិទ្ធិ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ៨- លោក **អេង ចន្ទ្យា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ៩- លោក **ម៉ុន្នី ចន្ទា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១០- លោក **ម៉ែនី បណ្ឌិត** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១១- លោកស្រី **ភោគ ណារិន** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១២- លោក **ឡន ចាសនា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១៣- លោក **ម៉ែន ចន្ទី** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១៤- លោក **ឡន សុភា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១៥- លោក **រ័ត្ន នៅ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១៦- លោក **សៅ សារឹម** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១៧- លោក **ព្រំ គន្ធិ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១៨- លោក **គិន សុភ័ក្ត្រ** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ១៩- លោក **មីន ចន្ទ្យា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ២០- លោក **ព្រំ ផុន** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ២១- លោក **ស៊ឹម សុខា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ២២- លោក **មាន សារ៉េត** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ២៣- លោកស្រី **កេ សិលា** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ២៤- លោក **យឹម ហ៊ុនណាង** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤
- ២៥- លោក **សន សារឿន** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវមន្ត្រី ថ្នាក់លេខ ៤



២៦-	លោក	លឹម សៀងហេង	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
២៧-	លោក	ឌី ចំរើន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
២៨-	លោក	ម៉ៅ មូលោក	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
២៩-	លោក	ហាង វិច្ឆិកាស្រី	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣០-	លោក	ហេង ច័ន្ទណារុន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣១-	លោក	ព្រហ្ម ម៉ីនថន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣២-	លោក	ណារ៉ា ចំរើន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣៣-	លោក	ខោល បុល	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣៤-	លោក	វិធី យ៉ាត	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣៥-	លោក	សេង វណ្ណ	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣៦-	លោក	ជា ណារ៉ុន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤
៣៧-	លោក	វ៉ា ចាន់ឡើង	ពីអនុម្បន្ត ថ្នាក់លេខ ១	មកវរបម្រុង ថ្នាក់លេខ ៤ ។

មាត្រា ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយ និងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័ន ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋេចនាយករដ្ឋមន្ត្រី
 - ជុំវិញមាត្រា ៤
 - រាជកិច្ច
 - ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧០៧ អនក្រ. ត. ៩

អនុក្រឹត្យ

ស្តីពីការជូនគ្រូទូទៅសម្របសម្រួលសម្មតិសារាតំណ

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រូទូទៅសម្របសម្រួលសម្មតិសារាតំណ** ថ្នាក់**និមន្ត** ផ្តល់ជូនឧបត្ថម្ភ **វេទ សំរោង** សប្បុរសជន ខ្មែររស់ប្រទេសបារាំង ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគបានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធតមនាគមន៍ នៅ**វត្តតុសិរារាម** និង**វត្តតុហាតង្គា** ហៅ (វត្តព្រះអង្គតុហ៍) ស្ថិតក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចម្នាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៧ ជំន.សណ.ក តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាជាតិ** ផ្តល់ជូនសប្បុរសជនចំនួន ១០រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធតុលាការ នៅ **វត្តពុសិពារាម** និង**វត្តសុហានង្គរ** ហៅ(វត្តព្រះអង្គកុប្ត) ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម ដែល មានរាយនាមដូចខាងក្រោម :

១-ឧបាសិកា	ឆោត សាន	សប្បុរសជននៅខេត្តព្រះវិហារ
២-ឧបាសក	ឆោង ម៉ុនស្រេង	សប្បុរសជននៅខេត្តកំពង់ចាម
៣-ឧបាសិកា	ធី ឡាន	សប្បុរសជននៅរាជធានីភ្នំពេញ
៤-ឧបាសិកា	ធីរាម ត្រ័ង	សប្បុរសជននៅខេត្តកំពង់ចាម
៥-ឧបាសិកា	ធីរាម ត្រ័ង	សប្បុរសជននៅខេត្តកំពង់ចាម
៦-ឧបាសិកា	ម៉ឺន សីរាមអេង	សប្បុរសជននៅខេត្តកំពង់ចាម
៧-ឧបាសក	មេរ័ត ចន	សប្បុរសជននៅខេត្តកំពង់ចាម

៨-ឧបសគ្គ	បាយ	សោភា	សប្បុរសជននៅខេត្តកំពង់ចាម
៩-ឧបសគ្គ	សេ	ថន	សប្បុរសជននៅខេត្តកំពង់ចាម
១០-លោក	ខេន	លួន	អាចារ្យវត្ត

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ ៧ ៣ ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧.០... ប.ស (ក) . ៧៧

អនុក្រឹត្យ

ស្តីពីការជូនមេធាវីស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់មេធាវីស្ថាបនាជាតិ ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍន៍គ្រួសារយុវជន ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

ក-មេធាវីស្ថាបនាជាតិ ថ្នាក់មាស :

- | | | | |
|-----|----------------|---------------|-----------|
| ១- | ឯកឧត្តម | ងួន សុធារី | សប្បុរសជន |
| ២- | លោក | គឹម សំអាន | សប្បុរសជន |
| ៣- | លោក | ឡុង យ៉ុល | សប្បុរសជន |
| ៤- | លោក | យ៉ែន ប៉ុណ្ណាត | សប្បុរសជន |
| ៥- | លោក | ដុក វ៉ាល់ | សប្បុរសជន |
| ៦- | លោក | សេក សុភ័ក្រ | សប្បុរសជន |
| ៧- | លោក | សេក សុភាព | សប្បុរសជន |
| ៨- | លោក | សុខ ភានុន | សប្បុរសជន |
| ៩- | លោក | ជាក សាភឿន | សប្បុរសជន |
| ១០- | លោក | យឹម ឆាន | សប្បុរសជន |
| ១១- | លោកគ្រូអាចារ្យ | គាំ ឡុន | សប្បុរសជន |
| ១២- | លោកគ្រូអាចារ្យ | ពៅ ហួន | សប្បុរសជន |
| ១៣- | លោកគ្រូអាចារ្យ | គល់ នន់ | សប្បុរសជន |

- ១៤- ព្រះតេជគុណ មោង ណាន សប្បុរសជន
- ១៥- លោក ពៅ ពុត សប្បុរសជន
- ១៦- ឧបាសិកា ទឹម សែម សប្បុរសជន

ខ-មេធាវីស្ថាបនាជាតិ ថ្នាក់ប្រាក់ :

- ១- លោក សុខ ឃឿន សប្បុរសជន
- ២- លោក មាយ វ៉ាត សប្បុរសជន
- ៣- លោក មាយ នី សប្បុរសជន
- ៤- ឧបាសិកា ម៉ាន់ ម៉េច សប្បុរសជន


មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និង សាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសរដ្ឋប្បវេណីរដ្ឋមន្ត្រី
- ឧទ្ធរណ៍យសរដ្ឋប្បវេណីរដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៧៧.១.១៧.ន(ក.តត)

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. -បំពាក់ វេជ្ជបញ្ជាសហមេត្រី តាមលំដាប់ថ្នាក់ ចំនួន ០៨គ្រឿង ជូនជំនាញការបរទេស ចំនួន ០៨រូប ដែលមានកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ សម្រេចបានលទ្ធផលល្អ ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសហមេត្រី ថ្នាក់ បឋម

- ១-ឧត្តមសេនីយ៍ទោ **មេឃមិន ម៉ាត់ស៊ូនី** Mayjen Madsuni មេបញ្ជាការកងទ័ពពិសេស នៃកងទ័ពជើងគោកឥណ្ឌូនេស៊ី
- ២-វរសេនីយ៍ឯកពិសេស **វាង ហ្វឺង** Wang Feng ប្រធានក្រុមជំនាញឯកទេស

ខ-វេជ្ជបញ្ជាសហមេត្រី ថ្នាក់ សេនា

- ១-វរសេនីយ៍ឯក **វីចធីន បូរីសូវិច ហ្វេតស៊ីស្កូ** Vitaly Borisovich GERASHCHENKO អនុធុន្ទយោធាសហព័ន្ធរុស្ស៊ី
- ២-វរសេនីយ៍ឯកពិសេស **ហ្គាន់ យ៉ុងលី** Guan Yongli គ្រូឯកទេសយោធា
- ៣-វរសេនីយ៍ឯកពិសេស **ចាង ឈីងដឺ** Zhang Qingze គ្រូឯកទេសមូលដ្ឋាន
- ៤-វរសេនីយ៍ត្រី **តាន គីហ្គុង** Tan Guojun គ្រូសេនាធិការ
- ៥-វរសេនីយ៍ត្រី **ស៊ា ចាវហ្គាន** Xie Zhaoqian បកប្រែភាសាចិន

ក-មេដាយសហមេត្រី ថ្នាក់ អនុប្រធាន

-ព្រឹទ្ធបាលឯក **ហិច ធាវសិច** Huang Baoxiang

ជំនួយការទូទៅក្រុមជំនាញឯកទេស

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៨៧/៤...៧៧៩ គ. ត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជប្រឹក្សាសុខភាពសាធារណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.-បំពាក់ វេជ្ជប្រឹក្សាសុខភាពសាធារណៈ តាមលំដាប់ថ្នាក់ ចំនួន ០៤គ្រឿង ជូនសប្បុរសជន ចំនួន ០៤រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងអគារសម្រាកព្យាបាល នៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-ជប៉ុន ពោធិ៍ចាកស្រុកព្រៃកប្បាស ខេត្តតាកែវ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជប្រឹក្សាសុខភាពសាធារណៈ ថ្នាក់ សេនា

- ១-លោក **តាកិនាមី តូស៊ីយ៉ាគី (TAKENAMI TOSHIKI)** ប្រធានសមាគមតាកាហាស៊ី រ៉ូតារីក្លិប
- ២-លោក **គីនូស៊ីតា កាតូមី (KINOSITA KATUMI)** ប្រធានសមាគមនីអ៊ីមី រ៉ូតារីក្លិប
- ៣-អ្នកស្រី **អ៊ីកេដា ម៉ូតូកូ (IKEDA MOTOKO)** ប្រធានសមាគមតាកាហាស៊ី ស្ប៉ូរីទីមីស្ត

ខ-វេជ្ជប្រឹក្សាសុខភាពសាធារណៈ ថ្នាក់ អស្ស្រូឡូ

- លោក **កាវ៉ាសាគី ម៉ាសាស៊ី (KAWASAKI MASASHI)** សមាជិកសមាគមតាកាហាស៊ី រ៉ូតារីក្លិប


មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួលខុសត្រូវ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥៧៧...សនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១.- បំពាក់ **មេដាយមាសស្ថាបនាជាតិ** ជូនសប្បុរសជន នៃអង្គការ ស្ថានកម្ពុជា-ហូឡង់ ចំនួន៤រូប ដែលបានចូលរួមជួយកសាងអគារសិក្សា ០១ខ្នង ចំនួន០៦បន្ទប់ ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ចំណាយអស់ទឹកប្រាក់សរុបចំនួន ៥៤.០០០ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម ៖

- ១-Mr. Piet Mars
- ២- Mrs. Marianne Mars
- ៣- Miss. Anita Mars
- ៤- Mr. Jochem Tams

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧៤... អនក្រ. ៧៧

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជប្រឹក្សាសុខាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

សម្រេច

មាត្រា ១. បំពាក់ វេជ្ជប្រឹក្សាសុខាភិបាល ដោយសមាសភាព ចំនួន០២គ្រឿង ជូនជំនាញការមួយរូប និងអង្គការ ដែលបានចូលរួមសហការជាមួយមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លើគម្រោង “ វិធីសាស្ត្រទូលំទូលាយដើម្បីកាត់បន្ថយជំងឺនៅកម្ពុជា ” ព្រមទាំងជួយឧបត្ថម្ភថវិកា និងសម្ភារបរិក្ខារពេទ្យមួយចំនួន កន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោកស្រី Judi Staggs-Chief Executive of IMPACT Foundation of the United Kingdom
- ២-អង្គការ Jersey Overseas Aids Commission

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៧៧ អនក្រ.បក - ២០១៧

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាវេជ្ជសាស្ត្រ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១. បំពាក់ **វេជ្ជបញ្ជាវេជ្ជសាស្ត្រ** ថ្នាក់ **ធិបតី** ជូនតំណាងក្រុមហ៊ុនហ្វូដៃ (HUAWEI) ចំនួន២រូប ដែលបានផ្តល់អណ្តូងចំនួន៥០ និងបានសាងសង់រូបថតជាស្ថាពរ នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដូចមានរាយនាមខាងក្រោម ៖

- ១-លោក LY SUNWEI អគ្គនាយកក្រុមហ៊ុនហ្វូដៃ (HUAWEI)
- ២-អ្នកស្រី CHOU LY នាយិកាកិច្ចការទំនាក់ទំនងសាធារណៈក្រុមហ៊ុនហ្វូដៃ (HUAWEI)

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៨៧៧ ប្រ.ជ.ស.ក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការកែតំណែងក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរដើម្បីការពារមណីយដ្ឋាន
និងរៀបចំតំបន់អង្ករ ហៅថា អាជ្ញាធរ “អប្សរា”**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតំណែងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរ ដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្ករ ហៅថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពី

- ការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យ នស/រកត/០៩០៤/២៦៧ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការកែសម្រួល មាត្រា៤ និងមាត្រា៥ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពី ការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១០៧/០១៥ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ស្តីពីការកែ សម្រួលមាត្រា២ ជំពូកទី១ នៃរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពី ការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៦១៣ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការកែ សម្រួលមាត្រា ៤ថ្មី នៃព្រះរាជក្រឹត្យ នស/រកត/០៩០៤/២៦៧ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការកែ សម្រួលមាត្រា៤ និងមាត្រា៥ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរ ដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅ ថា អាជ្ញាធរ “អប្សរា”
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផ្ទេរ អាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និង ក្រុមប្រឹក្សា ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុស ត្រូវរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងមានសមត្ថ កិច្ចពាក់ព័ន្ធ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៧/៣៩៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្តីពីការកំណត់ សមាសភាពក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ “អប្សរា”
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១ .-

ត្រូវបានតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ “អប្សរា” ដែលមានសមាសភាពដូចខាងក្រោម៖

- | | | | |
|------------|----------------------|---|-----------|
| - លោកជំទាវ | ឆៀង សុភុណ | រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ | ប្រធាន |
| - ឯកឧត្តម | គង់ កន្ទារ៉ា | អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ | អនុប្រធាន |
| - ឯកឧត្តម | សារុន វ៉ានី | ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| - ឯកឧត្តម | វ៉ុំ ម៉ារ៉ា | អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ | សមាជិក |
| - ឯកឧត្តម | ឈន សុភាព | អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| - ឯកឧត្តម | ឃុត ចាន់ដារ៉ា | អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន | សមាជិក |

- ឯកឧត្តម	អ៊ិន ឃឿន	អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍	សមាជិក
- ឯកឧត្តម	ឃឹម ម៉ីនសុខ	អភិបាលនៃគណៈអភិបាលខេត្តសៀមរាប	សមាជិក
- ឯកឧត្តម	ប្រាសា សុន្ទរារ៉ា	អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ	សមាជិក
- ឯកឧត្តម	ស៊ី ម៉ាប់	អគ្គនាយកនៃអាជ្ញាធរ "អប្សរា"	សមាជិក
- លោក	ហង្ស សុភសំការ	អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់	សមាជិក

មាត្រា ២ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានអាជ្ញាធរដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថា អាជ្ញាធរ "អប្សរា" រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៧៧៧... រ.ន.ន (ក.តត)

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសេវាវេជ្ជសាស្ត្រ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសេវាវេជ្ជសាស្ត្រ តាមលំដាប់ថ្នាក់ ចំនួន ១៤គ្រឿង ជូនអង្គភាព និងបុគ្គល នៃស្នងការបច្ចេកទេសយោធាភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម និងនាយទាហាន នៃកងទ័ពភូមិភាគទី១ ដែលមានស្នងការដ្ឋានក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យបច្ចេកទេស យោធាភូមិភាគទី៣ និងយោធាភូមិភាគទី៥ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសេវាវេជ្ជសាស្ត្រ ថ្នាក់ ធិបតី

- ១- វរសេនីយ៍ឯក **ហា ធន់គ្វាន់ HA TUAN QUAN** ប្រធានស្នងការបច្ចេកទេសយោធាភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម
- ២- វរសេនីយ៍ឯក **ទ្យូន យ៉ាវតីក NGUYEN DAO TAT** ប្រធានមន្ទីរបច្ចេកទេសរថពាសដែក ស្នងការបច្ចេកទេសយោធាភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម

ខ-វេជ្ជបញ្ជាសេវាវេជ្ជសាស្ត្រ ថ្នាក់ សេនា

- អនុសេនីយ៍ឯក **ទ្យូន វ៉ាន់ខ័ន NGUYEN VANKHAN** ប្រធានផ្នែកប្រយុទ្ធសាស្ត្ររថពាសដែក K303 ស្នងការបច្ចេកទេសយោធាភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម

គ-វេជ្ជបញ្ជាសេវាវេជ្ជសាស្ត្រ ថ្នាក់ អេស្បូឡូឌី

- ១- អង្គភាពគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម
UY BAN NHAN DAN TINH KIEN GIANG NUOC CONGHOA XANOI CHU NGHIA VEITNAM
- ២- អង្គភាពគណៈបញ្ជាការនៃគណៈបញ្ជាការយោធាខេត្តគៀនយ៉ាងសាធារណរដ្ឋសង្គមនិយមវៀតណាម
BO CHI HUY QUAN SU TINH KIEN GIANG NUOC CONGHOA XANOI CHU NGHIA VEITNAM
- ៣- ឧត្តមនាវីទៅ **រតនៈ វង្សសារ៉ូន RATANAH VONGSAROJN** មេបញ្ជាការកងកម្លាំងការពារព្រំដែនចំនួនបួន និងគ្រាតនៃកងទ័ពភូមិភាគទី១
- ៤- វរសេនីយ៍ឯក **ឡេ ហុងស័ន LE HONG SON** ប្រធានមន្ទីរសេនាធិការ ស្នងការបច្ចេកទេស យោធាភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម
- ៥- វរសេនីយ៍ឯកបំរុង **ឡេ ថាញ់ណាម LE THANH NAM** អនុប្រធានមន្ទីរបច្ចេកទេសរថពាសដែក ស្នងការបច្ចេកទេសយោធាភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម


៦-	អនុសេនីយ៍ត្រី	ឡឺន វ៉ាន់ស៊ូល NGUYEN VAN SUOL	នាយផ្នែកបើកបរ ស្នងការបច្ចេកទេស យោធភូមភាគទី៩ កងទ័ពប្រជាជនវៀតណាម
៧-	អនុសេនីយ៍ត្រី	ហ្វាម កុងប៊ីញ៉ា PHAM CONG BINH	នាយផ្នែកជួសជុលរថពាសដែក K303 ស្នងការបច្ចេកទេស យោធភូមភាគទី៩ កងទ័ពប្រជាជនវៀតណាម
៨-	អនុសេនីយ៍ឯកបំរុង	យេវៀប ដាវគ្រូនញ៉ាង DIEP DAV KIEN NHAN	ជំនួយការមន្ទីរសេនាធិការ ស្នងការបច្ចេកទេស យោធភូមភាគទី៩ កងទ័ពប្រជាជនវៀតណាម
៩-	អនុសេនីយ៍ឯកបំរុង	ប៊ូ វ៉ាន់ខូយ BUI VAN KHOI	ជាងជួសជុលរថពាសដែក K303 ស្នងការបច្ចេកទេស យោធភូមភាគទី៩ កងទ័ពប្រជាជនវៀតណាម
១០-	អនុសេនីយ៍ទោ	គីម ថាញ់ហ៊ុន KIM THANH HUNG	ជំនួយការការិយាល័យស្រាវជ្រាវ យោធភូមភាគទី៩ កងទ័ពប្រជាជនវៀតណាម
១១-	អនុសេនីយ៍ត្រី	ត្រីន ថាញ់ភៀង TRAN THANH PHUONG	ជំនួយការបើកបរ ស្នងការបច្ចេកទេស យោធភូមភាគទី៩ កងទ័ពប្រជាជនវៀតណាម

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨២៨ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការកម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ កម្លើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **សម សាឡើន** អគ្គលេខ ០៥៣៥៤
- ២- វរសេនីយ៍ទោ **យឹម សុវណ្ណារិទ្ធ** អគ្គលេខ ០៦០១៣
- ៣- វរសេនីយ៍ទោ **ម៉េង ណាង** អគ្គលេខ ២៤៩៤២
- ៤- វរសេនីយ៍ទោ **វ៉ា ណុន** អគ្គលេខ ៣៦៥៧៨
- ៥- វរសេនីយ៍ទោ **ម៉ឺន ស្រីន** អគ្គលេខ ៥៧២៨៨

- ៦- វិសេនីយ៍ទោ **រឿង ពេជ្រសោភា** អគ្គលេខ ៥៨០៦៩
- ៧- វិសេនីយ៍ទោ **យូ វណ្ណា** អគ្គលេខ ៥៩១១៤
- ៨- វិសេនីយ៍ទោ **យឹម សំអុន** អគ្គលេខ ៦១៦៦៨
- ៩- វិសេនីយ៍ទោ **វ៉ុំ វាសនា** អគ្គលេខ ៧៧១៦៨
- ១០- វិសេនីយ៍ទោ **ឡុន មិទុនា** អគ្គលេខ ៧៧៨៥៧ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសម្ព័ន្ធដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧/២៤.២០១៧/ក.តត



អនុក្រឹត្យ

ស្តីពី

ការកម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : កម្លើងឋានន្តរស័ក្តិ **ចរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **សៀង សុផល** អត្តលេខ ៦១៧៤៦
- ២- វរសេនីយ៍ទោ **ខៀម ម៉ិទផល** អត្តលេខ ៣៣៨៧២
- ៣- វរសេនីយ៍ទោ **ស៊ា គឹមសៀន** អត្តលេខ ៣៣៤៤៣
- ៤- វរសេនីយ៍ទោ **ណារ៉ា សំ** អត្តលេខ ៣៣៤៤២
- ៥- វរសេនីយ៍ទោ **ម៉ឺ ថេង** អត្តលេខ ៣៣៤៤៨
- ៦- វរសេនីយ៍ទោ **ពេញ ធីណ្ណា** អត្តលេខ ៣៣៨១១ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧.០.៣៧៧.២៤



**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិមន្ត្រីថ្នាក់ **ចរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ឃី ព្រលិត** អគ្គលេខ ២០៦៥៣
- ២- វរសេនីយ៍ទោ **ចេង ភ្នារ** អគ្គលេខ ៣២៤៣៩
- ៣- វរសេនីយ៍ទោ **ស៊ីម សំណាង** អគ្គលេខ ០៦៥០៩
- ៤- វរសេនីយ៍ទោ **សៀ វណ្ណថន** អគ្គលេខ ០៦៥០៧



៥- វេសនីយ៍ទោ **ថោង ដារ៉ា** អត្តលេខ ២០៦៥៤

៦- វេសនីយ៍ទោ **ជា សុផាន់ណារ៉ា** អត្តលេខ ០៦៥១៩

៧- វេសនីយ៍ទោ **ចាន់ ជា** អត្តលេខ ០៥៧៦០ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤១ នស/ក.តត

អនុក្រឹត្យ
ស្តីពី

ការតែងតាំងនិងការផ្លាស់ប្តូរសមាសភាពនៃសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ នៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ ៣៤ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៥២ អនក្រ.បក ស្តីពីការបង្កើតរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៤ ស្តីពីការផ្ទេររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ឱ្យស្ថិតក្រោមអាណាព្យាបាលនៃក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.តត ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការបន្តអាណត្តិមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ ១១២២ អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបន្តអាណត្តិតំណែងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- អនុក្រឹត្យលេខ ១៩៤ អនក្រ.តត ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

- អនុក្រឹត្យលេខ ១២៣៥ អនក្រ.តត ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
- អនុក្រឹត្យលេខ ៥៨៩ អនក្រ.តត ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់អាណត្តិទី៦
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សម្រេច

មាត្រា ១ ៖ តែងតាំង ឯកឧត្តម នួន ផារ៉ុត្តិ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាងថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសមាសភាពនៃសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់អាណត្តិទី៦ ជំនួស ឯកឧត្តម យួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យ សម្តេចតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យ ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៨៨ អនក្រ. ១៧

**អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស

សង្ខេប

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ ប្រភេទ និងជូនសប្បុរសជន ចំនួន៤៩រូប ដែលមានសទ្ធាជ្រះថ្លាបានបរិច្ចាគបច្ច័យនិងថវិកា ចូលរួមជួយកសាងសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដូចមានរាយនាមនិងនាមខាងក្រោម ៖

១-ព្រះញាណកោសល	យីម	ចំរើន	ត្រូវស្រឡា វត្តសន្សំកុសល	
២-ព្រះមហា	ឈន	វិបុល	សប្បុរសជន នៅរាជធានីភ្នំពេញ	
៣-លោកជំទាវ	រ្រាំ	ចាន់ភក្តី	សប្បុរសជន នៅរាជធានីភ្នំពេញ	
៤-ឧបាលក	សុភ	ភូ	សប្បុរសជន នៅរាជធានីភ្នំពេញ	
៥-លោក	ពុជ	ស៊ីម	សប្បុរសជន នៅរាជធានីភ្នំពេញ	
៦-លោក	យន់	ធារិច	សប្បុរសជន នៅរាជធានីភ្នំពេញ	
៧-លោក	យីម	សំនៀង	សប្បុរសជន នៅរាជធានីភ្នំពេញ	
៨-លោក	ប៊ី	ចន្ទ្រា	សប្បុរសជន នៅរាជធានីភ្នំពេញ	
៩-ព្រះមហា	ប៊ុល	ចំនួន	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១០-ព្រះមហា	យីម	ស្រៀង	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១១-ព្រះមហា	នាឡា	រស្មី	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១២-ព្រះមហា	អ៊ុំ	បូរី	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៣-ព្រះមហា	ស	ស៊ីម	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៤-ព្រះមហា	ម៉ៅ	ពិសិដ្ឋ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៥-លោក	លាស់	ឈន	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៦-លោក	ឯក	សារី	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៧-លោក	ខៀស	អ៊ុំ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៨-លោក	អ៊ុំត	ឡុត	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ


១៩-លោក	នួន	ជុំនួន	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២០-លោក	ហ៊ុន	លាង	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២១-ឧបាសិកា	អ៊ុំក	ណែម	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២២-ឧបាសិកា	ស៊ីវ	ហាម	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២៣-ឧបាសិកា	អ៊ីង	សុទិទ្គ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២៤-ឧបាសិកា	ស៊ែម	សុខុម	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២៥-ឧបាសិកា	អ៊ុំម	ណារី	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២៦-លោក	ស៊ី	សំណាប់	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២៧-លោក	ស៊ី	វិសេស	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២៨-ឧបាសិកា	ក្រុម	គីមសាណូ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
២៩-ឧបាសិកា	ពាន្ត	សុខន	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣០-ឧបាសិកា	គុំ	ស៊ីកង	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣១-ឧបាសិកា	ម៉ឺង	គីច	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣២-ឧបាសិកា	ម៉ា	សារុន	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣៣-ឧបាសិកា	ញឹក	ធាន	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣៤-ឧបាសិកា	សេរី	អរត់	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣៥-ឧបាសិកា	ម៉េង	ណែ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣៦-ឧបាសិកា	សុខ	អេយ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣៧-ឧបាសិកា	អុំ	ណាត	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣៨-ឧបាសិកា	ចាន់	រ៉ូ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៣៩-ឧបាសិកា	ម៉េង	សុខន	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤០-ឧបាសិកា	ចាន់	សុខា	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤១-ឧបាសិកា	អន់	តេង	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤២-លោក	មេ	ម៉ឺនណារី	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤៣-ឧបាសិកា	លន់	ម៉ូ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤៤-ឧបាសិកា	ដួង	ពុំ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤៥-ឧបាសិកា	ឌី	អ៊ែត	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤៦-វេជ្ជបណ្ឌិត	ឈូ	ចាន់ណារី	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤៧-វេជ្ជបណ្ឌិត	ភីម	សមសាណូ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤៨-វេជ្ជបណ្ឌិត	គុជ	គីមសុរ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
៤៩-វេជ្ជបណ្ឌិត	ហេង	ពិជសិដ្ឋ	សប្បុរសជន នៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យ លក្ខណសម្បត្តិវេជនដែលត្រូវជូនគ្រឿងឥស្សរិយយស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *peok*

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧៧.៤...១១៧ (ក. ៣៧)

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការរដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: តែងតាំងមុខងារ នាយទាហាន (នារី) នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- ១- ឧត្តមសេនីយ៍ទោ **ហេ សៀកឡេង** អត្តលេខ ១៦៨៤៥០ ជា អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
- ២- ឧត្តមសេនីយ៍ទោ **ម៉ិច រដ្ឋីរក្ស** អត្តលេខ ០១៣៧៩៣ ជា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
- ៣- វរសេនីយ៍ទោ **ហ៊ុន ឆន្ទី** អត្តលេខ ១៩៧៤៣៥ ជា មេបញ្ជាការរង បញ្ជាការរដ្ឋានកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៤ ៥ ៥៧ ៧ ៧ ៧ ៧

អនុក្រឹត្យ

ស្តីពី

ការកម្រើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- កម្រើងឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារជាករណីពិសេស ដល់មន្ត្រីរាជការចំនួន ០២ រូប នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ ដូចមានរាយនាមខាងក្រោម ៖

- | | | |
|----------------------------|------------------------|-------------------------|
| ១- លោក គី សុផល | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកពីមន្ត្រី ថ្នាក់លេខ ១ |
| ២- លោក ស្រីន ពុទ្ធី | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកពីមន្ត្រី ថ្នាក់លេខ ១ |

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អន្តរាគមន៍**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលយល់សម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលយល់សម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧ ✓

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៨៤.២...៧៧(ក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការតាំងសំបុត្រក្របខ័ណ្ឌមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសំបុត្រក្របខ័ណ្ឌដល់មន្ត្រីរាជការចំនួន ០៣ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យម នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧ ដូចមានរាយនាមខាងក្រោម ៖

- | | |
|---------------------------|-----------------------------------|
| ១- លោក ឃុំ ហុនេត | មន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ១ |
| ២- លោក ផែម ចារី | មន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ១ |
| ៣- លោក ខូច សារិទ្ធ | មន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ៤ |

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អនុលោមនូវ**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលយកសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក ត្រ



អនុក្រឹត្យ

ស្តីពី

**ការផ្លាស់ប្តូរ និងដំឡើងឋានន្តរស័ក្តិមកជាឋានន្តរស័ក្តិនាយក្រមការ
នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ
មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក
នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក
នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ
ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ
ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្លាស់ប្តូរ និងដំឡើងឋានន្តរស័ក្តិមន្ត្រីរាជការចំនួន ០៩រូប មកជាឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌ
មន្ត្រីក្រមការ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដូចមានរាយនាមខាងក្រោម:

ក-ក្រសួងមហាផ្ទៃ

១-លោកស្រី **ទួន សុផល** ពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិ
នាយក្រមការ ថ្នាក់លេខ៦

- ២-លោក **យុទ តារ៉ា** ពីឋានន្តរស័ក្តិក្រុមការដើមខ្សែ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦
- ៣-លោកស្រី **សិន សុខគង់** ពីឋានន្តរស័ក្តិក្រុមការដើមខ្សែ ថ្នាក់លេខ៤ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦
- ៤-លោក **សុភ វិធី** ពីឋានន្តរស័ក្តិក្រុមការ ថ្នាក់លេខ១ មកជាឋានន្តរស័ក្តិនាយក្រុមការ ថ្នាក់លេខ៦
- ៥-លោកស្រី **សែម ចាន់ថុ** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦
- ៦-លោក **គិន ឈុន** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦
- ៧-លោកស្រី **ខៀវ វ៉ានីង** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦
- ៨-លោកស្រី **ច័ន់ គូមីរ៉ា** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦

ខ-ក្រសួងកិច្ចការនារី

- ៩-លោកស្រី **វល គុយនី** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៩ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាកទៅ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧៧...សស ក្រ. ៧៩

អនុក្រឹត្យ

ស្តីពី

ការកន្លែងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ២៩ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និង ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ដូចមានរាយនាមខាងក្រោម ៖

- | | | |
|-------------------------------|--|--|
| ១- លោក ណាម ប័ន្ទធី | ពីរមន្ត្រី ថ្នាក់លេខ ២ | មករមន្ត្រី ថ្នាក់លេខ ១ |
| ២- លោក ឌីង សក្យា | ពីរមន្ត្រី ថ្នាក់លេខ ២ | មករមន្ត្រី ថ្នាក់លេខ ១ |
| ៣- លោក ឡេង ចន្ទ្យារត្ន | ពីរមន្ត្រី ថ្នាក់លេខ ២ | មករមន្ត្រី ថ្នាក់លេខ ១ |
| ៤- លោក សេង ណារី | ពីរមន្ត្រី ថ្នាក់លេខ ២ | មករមន្ត្រី ថ្នាក់លេខ ១ |
| ៥- លោក មាស ផល្លា | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៦- លោក ធន់ ពៅ | ពីរមន្ត្រី ថ្នាក់លេខ ៣ | មករមន្ត្រី ថ្នាក់លេខ ២ |
| ៧- លោក ព្រី ពន្លឺរដ្ឋ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៨- លោក ប៊ុន ចន្ទ្យឌី | ពីរមន្ត្រី ថ្នាក់លេខ ៤ | មករមន្ត្រី ថ្នាក់លេខ ៣ |
| ៩- លោក សែម ប៊ុនរិទ្ធ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ |
| ១០- លោក ព្រុំ កុសលធី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ |
| ១១- លោក ឈិត សាម៉ុង | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ |
| ១២- លោក អេង សំរិទ្ធ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ |
| ១៣- លោក កង សុផាន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ |
| ១៤- លោក ធឿន ចន្ទ្យៈ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ |
| ១៥- លោក គោត រ៉ែន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ |
| ១៦- លោក លន ធីរិទ្ធ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ |
| ១៧- លោក ចាន់ ណារ៉ាត | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ |
| ១៨- លោក ជា មករា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ |

១៩- លោក សោម សធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
២០- លោកស្រី សុខ មនី	អនុមន្ត្រី ថ្នាក់លេខ ១ រមមន្ត្រី ថ្នាក់លេខ ៤
២១- លោកស្រី កែវ វណ្ណនី	អនុមន្ត្រី ថ្នាក់លេខ ១ រមមន្ត្រី ថ្នាក់លេខ ៤
២២- លោក ភិន សារឿន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៣- លោក ឡាន វណ្ណារ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៤- លោក ឡាន ណារិត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៥- លោក បែល វ៉ាន់ជេត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៦- លោក សុខ មករា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៧- លោក សុខ សិទ្ធិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៨- លោក សេង ប័ន្តសិទ្ធិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២៩- លោក តាន់ សោភ័ណដារិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៤.៥៧.០៧.២០១៧ តត

**អនុក្រឹត្យ
ស្តីពី**

ការតម្កើងថ្នាក់ស្តីពី និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១០ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងធម្មការ និងសាសនា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០១៧ ដូចមានរាយនាមខាងក្រោម ៖

១- លោក ម៉ែន ឫត្និ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
២- លោកស្រី ជុំ សុឡោន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៣- លោក ម៉ៅ សុធន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤- លោកស្រី ជុំ អ័រ៉េង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥- លោក សៀក សាឡោន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៦- លោក ឱម វិរៈ	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៧- លោក សៀង ស៊ុយនាយ	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៨- លោកស្រី គឹម សុគន្ធារី	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៩- លោកស្រី ហាំម៉ាត់ រេស៊ីយ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១០- លោក ចាន់ រត្នីនា	ពីរមន្ត្រី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧០ អនក្រ.បក តត

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-វរសេនីយ៍ទោ	ថាច់	អ៊ុក	អត្តលេខ ០៣៧៦៩១	នាយរង ឧទ្ធកាល័យ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២-វរសេនីយ៍ទោ	សុខ	ស្រួច	អត្តលេខ ០២៧៣៩២	នាយរង ឧទ្ធកាល័យ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៣-វរសេនីយ៍ទោ	លីម	គឹមនាយ	អត្តលេខ ០២៧៣៧៨	នាយរង អធិការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៤-វរសេនីយ៍ទោ	ឡា	កុសល	អត្តលេខ ០២៧៤០២	នាយរងការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងទ័ពជើងអាកាស

៥-វរសេនីយ៍ទោ	ទិន	សិរីវិទ្យា	អត្តលេខ ០២០០១០	នាយរង ការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៦-វរសេនីយ៍ទោ	ច័ន្ទ	ម៉ីនទិន	អត្តលេខ ០២៧៤៧៤	នាយរងការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៧-វរសេនីយ៍ទោ	ណឹម	វណ្ណា	អត្តលេខ ០២៧៣៤០	នាយរងការិយាល័យបុគ្គលិក បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៨-វរសេនីយ៍ទោ	សែម	វណ្ណ	អត្តលេខ ០២៧៣៤១	នាយរងការិយាល័យបុគ្គលិក បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៩-វរសេនីយ៍ទោ	ស៊ីម	សុផា	អត្តលេខ ០២៧៣៣៩	នាយរងការិយាល័យគ្រប់គ្រងដែនអាកាស ស្នងការដ្ឋានប្រតិបត្តិការបញ្ជាការដ្ឋានកងទ័ពជើងអាកាស
១០-វរសេនីយ៍ទោ	ធឿ	សុខុន	អត្តលេខ ០២៧៣៩០	នាយរង ការិយាល័យបំភ័ន្តអគ្គរដ្ឋ ស្នងការដ្ឋានប្រតិបត្តិការបញ្ជាការដ្ឋានកងទ័ពជើងអាកាស
១១-វរសេនីយ៍ទោ	សោម	សធួរ	អត្តលេខ ០១១០៥៦	នាយរង ការិយាល័យបំភ័ន្តអគ្គរដ្ឋ ស្នងការដ្ឋានប្រតិបត្តិការបញ្ជាការដ្ឋានកងទ័ពជើងអាកាស
១២-វរសេនីយ៍ទោ	យូ	សំអុន	អត្តលេខ ០២៧៣៦៩	នាយរង ការិយាល័យបំភ័ន្តអគ្គរដ្ឋ ស្នងការដ្ឋានប្រតិបត្តិការបញ្ជាការដ្ឋានកងទ័ពជើងអាកាស
១៣-វរសេនីយ៍ទោ	អុល	អេងស៊ុន	អត្តលេខ ០២៧៣៦៦	នាយរង ការិយាល័យបញ្ជូនសារ ស្នងការដ្ឋានប្រតិបត្តិការបញ្ជាការដ្ឋានកងទ័ពជើងអាកាស
១៤-វរសេនីយ៍ទោ	ហាស	ម៉ីនធឿន	អត្តលេខ ០២៧៤៦៣	នាយរង ការិយាល័យហ្វឹកហ្វឺន ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
១៥-វរសេនីយ៍ទោ	ចៅ	គុន្ទី	អត្តលេខ ០០៩១២៧	នាយរង ការិយាល័យអប់រំព័ត៌មាន ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
១៦-វរសេនីយ៍ទោ	កាត់	ស៊ុយរៀង	អត្តលេខ ០១១០៥៩	នាយរង ការិយាល័យអប់រំព័ត៌មាន ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
១៧-វរសេនីយ៍ទោ	នាង	តារា	អត្តលេខ ០៤០៥៤៨	នាយរង ការិយាល័យគោលនយោបាយ ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
១៨-វរសេនីយ៍ទោ	ម៉ែក	ស៊ីវន	អត្តលេខ ០១៨២០០	នាយរង ការិយាល័យគោលនយោបាយ ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
១៩-វរសេនីយ៍ទោ	យ៉ង់	សំធឿន	អត្តលេខ ០២៧៤១១	នាយរង ការិយាល័យគោលនយោបាយ ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២០-វរសេនីយ៍ទោ	សុខ	ស៊ីថា	អត្តលេខ ០១៨៣៣៧	នាយរង មជ្ឈមណ្ឌលស្រាវជ្រាវចងក្រង ឯកសារ ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២១-វរសេនីយ៍ទោ	ស៊ីន្ទ	អក្សរ	អត្តលេខ ០២៧៤៥៣	នាយរង មជ្ឈមណ្ឌលស្រាវជ្រាវចងក្រង ឯកសារ ស្នងការដ្ឋានហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២២-វរសេនីយ៍ទោ	អ៊ឹម	អុយ	អត្តលេខ ០៤៧០៤៤	នាយរង សាលាហ្វឹកហ្វឺន ស្នងការដ្ឋាន ហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២៣-វរសេនីយ៍ទោ	ទិត្យ	សុភា	អត្តលេខ ០១៨២៥០	នាយរង សាលាហ្វឹកហ្វឺន ស្នងការដ្ឋាន ហ្វឹកហ្វឺននិងឃោសនាព័ត៌មាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស

២៤-វសេនីយ៍ទោ	សួស	ម៉ីនឡើង	អត្តលេខ ០១៨២៤៧	នាយរង ការិយាល័យវិស្វកម្ម ស្នងការដ្ឋាន ភស្តុភារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២៥-វសេនីយ៍ទោ	ប្រាស	ចំនុចនារី	អត្តលេខ ០២៧៣៥១	នាយរង ការិយាល័យភស្តុភារ ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២៦-វសេនីយ៍ទោ	គង់	សុផាត	អត្តលេខ ០១៨១៩២	នាយរង ការិយាល័យភស្តុភារ ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២៧-វសេនីយ៍ទោ	ម៉ឺ	វ៉ានុច	អត្តលេខ ០០៩១២៩	នាយរង ការិយាល័យភស្តុភារ ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២៨-វសេនីយ៍ទោ	ជា	សោភ័ណ្ណ	អត្តលេខ ០២៧៣៦០	នាយរង ការិយាល័យសុខាភិបាល ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
២៩-វសេនីយ៍ទោ	នីង	សារុន	អត្តលេខ ០២៧៣៤៩	នាយ ឃ្លាំងប្រេង ការិយាល័យភស្តុភារ មូលដ្ឋានបាត់ដំបង ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៣០-វសេនីយ៍ទោ	ចាម	សុជាតិ	អត្តលេខ ០០៩១៥១	នាយរងរោងជាង ស្នងការដ្ឋានបច្ចេកទេស បញ្ជាការដ្ឋានកងទ័ពជើងអាកាស
៣១-វសេនីយ៍ទោ	ហ៊ុន	សុខា	អត្តលេខ ០២៤៥៥៤	ជំនួយការ ឯកឧត្តម ជា តារា
៣២-វសេនីយ៍ទោ	ឆៀង	ងន	អត្តលេខ ១៩៧៨៨៨	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
៣៣-វសេនីយ៍ទោ	ហ៊ុយ	អៀងគាង	អត្តលេខ ២១៩៥៧៩	ជំនួយការ ឯកឧត្តម នាយកខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
៣៤-វសេនីយ៍ទោ	ស្រេង	ម៉ឺ	អត្តលេខ ០១៦៤៧០	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការបុគ្គលិក

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧.១.២៧៧ ក. ៧៧

**អនុក្រឹត្យ
ស្តីពី**

ការកាន់សិប័ក្កុចក្រមប័ណ្ណមន្ត្រីក្រមការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០៨ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសំបកក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ចំនួន ០៦ រូប របស់ក្រសួងចំនួន ០២ ទៅក្នុងឋានន្តរស័ក្តិក្រុមការនៃក្របខ័ណ្ឌមន្ត្រីក្រុមការ ដូចមានរាយនាមខាងក្រោម៖

ក/ ក្រសួងធនធានទឹក និងឧតុនិយម តាំងសំបកចាប់ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

- ១- លោក **រ៉ុំ លក្សិ** ក្រុមការ ថ្នាក់លេខ ១
- ២- លោកស្រី **ធឿន ស្រីរត្ន** ក្រុមការ ថ្នាក់លេខ ១

ខ/ ក្រសួងកិច្ចការនារី តាំងសំបកចាប់ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧

- ១- លោក **សួន សុផល** ក្រុមការ ថ្នាក់លេខ ៤
- ២- លោកស្រី **ឃ្លី សារី** ក្រុមការ ថ្នាក់លេខ ៤
- ៣- លោកស្រី **កាយ សារ៉េង** ក្រុមការ ថ្នាក់លេខ ៤
- ៤- លោក **ហេង បញ្ញារិទ្ធ** ក្រុមការ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧ អនក្រ.បក រកត

**អនុក្រឹត្យ
ស្តីពី**

ការកម្លើងថ្នាក់នូវស្តីការ និងថ្នាក់ប្រតិបត្តិការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ២៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងចំនួន ០២ ដូចមានរាយនាមខាងក្រោម ៖

ក/ក្រសួងកិច្ចការនារី

១- លោកស្រី ថន ភាពជានិតា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២- លោកស្រី នាយ សន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៣- លោកស្រី ស ស៊ីណេត	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៤- លោក សៅ ច័ន្ទវិរៈ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៥- លោកស្រី ម៉ែន គន្ធា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៦- លោកស្រី និត ស្រីយ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧- លោកស្រី ទេស អៀង	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨- លោកស្រី ឌុំ សារានី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៩- លោក ជួន អក្ស	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២

ខ/ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

១- លោកស្រី ហុក ក័រ្ត្រុសត្យា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២- ឯកឧត្តម ចម ហុនឌី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣- លោក ម៉ែន សុឡា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៤- លោក សោម គន្ធា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៥- លោក ប្រឹក សិលា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៦- លោក នួន សុភ័ណ្ណ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	
៧- លោក សេ វិសិឌ្ឍ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	
៨- លោក ធីត្យ ច័ន្ទវិសាល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	
៩- លោក ហួន សុខ័ន្ទ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	

១០- លោក លោក លោក វណ្ណឌី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១១- លោក ឌី ជានិទ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១២- លោក សោម សិទ្ធិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៣- លោក ត្រ័យ សុខធីត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤- លោក សម្បត្តិ ពន្លឺរាយ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥- លោក ហែម វណ្ណារ៉េត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១២៤ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ
ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី
នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១.-

ត្រូវបានផ្លាស់ប្តូរ លោកជំទាវ **គឹម សេដ្ឋានី** រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ មកជាសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម ។

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាមី រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកំពង់ចាម និងសាមីខ្លួនដូចមានចែង ក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ៧ ឆ្នាំ ២០១៧

គប.នាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រុងហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៧ អនក្រ.ប

**សេចក្តីសម្រេច
ស្តីពី**

**ការបង្កើតមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីវិហារឥស្លាម
បឹងកក់ អាល់សារកាល់ រាជធានីភ្នំពេញ និងការកែតំលៃសមាសភាពគណៈកម្មការរៀបចំគ្រង**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល
និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យ នស/រកត/០៤០០/០១៦ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការតែងតាំង
លោកឧកញ៉ា សុះ កំរី ជាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្ត
ទៅរបស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់ក្រសួងធម្មការ និងសាសនា និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

សម្រេច

ប្រការ១._ ត្រូវបានបង្កើតមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានទីតាំងស្ថិតនៅលើផ្ទៃដីវិហារឥស្លាមបឹងកក់ អាល់សារកាល់
ភ្នំពេញ ដើម្បីបម្រើវិស័យសង្គមកិច្ច សាសនា អប់រំនិងវិស័យផ្សេងៗ។

ប្រការ ២._ ត្រូវបានតែងតាំងសមាសភាពគណៈកម្មការមួយ ដើម្បីគ្រប់គ្រងទីតាំងវិហារឥស្លាមបឹងកក់ អាល់សារកាល់ និង មជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖

- ១. ឯកឧត្តម **ហ៊ុន សែន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រធាន
- ២. ឯកឧត្តម **អូស្តាន ហាសនាស់** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន
- ៣. លោកឧកញ៉ា **សុះ អ៊ុនី** ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សមាជិក
- ៤. ឯកឧត្តម **ហ្វាតិមា អេដាម** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិក
- ៥. ឯកឧត្តម **ចាន់ ម៉ាន់** ប្រធានសមាគមឥស្លាមកម្ពុជា សមាជិក
- ៦. ឯកឧត្តម **សុះ ឆុះសិន** រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា សមាជិកអចិន្ត្រៃយ៍
- ៧. ឯកឧត្តម **ឌួនី សែត** អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា សមាជិក

ប្រការ ៣._ គណៈកម្មការនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- គ្រប់គ្រង ចាត់ចែង និងថែរក្សាវិហារ អាល់សារកាល់ភ្នំពេញ
- សម្របសម្រួលស្វែងរក និងទទួលជំនួយពីបណ្តាប្រទេស អង្គការ សមាគមសម្រាប់កសាងគម្រោងនានា នៅក្នុងមជ្ឈមណ្ឌលឥស្លាមភ្នំពេញដើម្បីបម្រើដល់ដំណើរការរបស់មជ្ឈមណ្ឌល និងទ្រទ្រង់សហគមន៍ឥស្លាមនៅកម្ពុជា
- រៀបចំថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងវិហារ និងបរិវេណវិហារ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច
- គណៈកម្មការត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារជូនរាជរដ្ឋាភិបាល
- អនុវត្តការងារផ្សេងៗទៀតតាមការចាំបាច់។

ប្រការ ៤._

- គណៈកម្មការនេះ អាចបង្កើតអនុគណៈកម្មការ និងក្រុមការងារជំនាញតាមការចាំបាច់
- គណៈកម្មការ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់
- សមាជិកគណៈកម្មការ- អនុគណៈកម្មការ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន ក្នុងករណី ប្រធាន អវត្តមាន អនុប្រធាន ជាប្រធានស្តីទី។

ប្រការ ៥._ គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់គ្រូរបស់ក្រសួងធម្មការ និងសាសនា ក្នុងការចាត់ចែងការងាររបស់ខ្លួន។

ប្រការ ៦._ បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៧._ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងសាមីខ្លួនដូចមានចែងក្នុងប្រការ ២ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលការប្រឹក្សាអនុវត្តនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៣
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ.១៣១.....សហវ.១១១១

ប្រកាស
ស្តីពី

ការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មតាមតម្លៃនិងសេវាកម្មអចលនវត្ថុ

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៣ ដែលប្រកាសឱ្យប្រើវិសោធនកម្មនៃច្បាប់ ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៦/០២១ ចុះថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០០៦ ដែលប្រកាសឱ្យប្រើក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៥ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១២៦ អនក្រ.បក ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ
- បានឃើញអនុក្រឹត្យលេខ ៣៦ អនក្រ.បក ចុះថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការគ្រប់គ្រងបុរី
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦៤៣ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០០៧ ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ ហិរញ្ញវត្ថុឱ្យធ្វើសវនកម្មគណនេយ្យសហគ្រាស
- បានឃើញប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

ប្រការ១.-

- ប្រកាសនេះ មានគោលបំណងដូចខាងក្រោម៖
- ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
 - ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងក្រុមហ៊ុន និងអតិថិជនដែលប្រើប្រាស់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ *

Handwritten signature

- បង្កើនទំនុកចិត្តរបស់សាធារណជនចំពោះសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
- អភិវឌ្ឍវិជ្ជាជីវៈវាយតម្លៃ និងសេវាកម្មអចលនវត្ថុប្រកបដោយចីរភាព
- រួមចំណែកទប់ស្កាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យអចលនវត្ថុ។

ប្រការ២.-

ប្រកាសនេះមានគោលដៅកំណត់យន្តការវិធាន និងនីតិវិធីនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះសកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៤.-

ក្នុងក្របខណ្ឌនៃប្រកាសនេះ និយមន័យនៃបច្ចេកសព្ទ ត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រសួង សំដៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រុមប្រឹក្សានីតិកម្មសំដៅដល់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អគ្គនាយកដ្ឋាន សំដៅដល់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- នាយកដ្ឋាន សំដៅដល់នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ជាំ និងប្រាតិភោគដោយអនុប្បទាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- វិញ្ញាបនបត្រវិជ្ជាជីវៈ សំដៅដល់លិខិតគតិយុត្តដែលចេញដោយក្រសួងជូនរូបវន្តបុគ្គលដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ
- អាជ្ញាប័ណ្ណ សំដៅដល់លិខិតគតិយុត្តដែលចេញដោយក្រសួងដើម្បីអនុញ្ញាតឱ្យនីតិបុគ្គលណាមួយដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីប្រកបសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
- សេវាកម្មវាយតម្លៃ សំដៅដល់សេវាកម្មដែលធ្វើការវាយតម្លៃដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗដែលតាំងនៅ ឬភ្ជាប់នឹងទ្រព្យនោះ។ ការវាយតម្លៃធ្វើឡើងដោយគោរពទៅតាមលក្ខខណ្ឌដូចមានកំណត់នៅក្នុងលិខិតផ្តល់អាណត្តិ តាមរយៈការចេញជារបាយការណ៍លាយលក្ខណ៍អក្សរដោយមានបញ្ជាក់អំពីមតិយោបល់របស់អ្នកវាយតម្លៃទៅលើលទ្ធផលនៃការវាយតម្លៃនោះ
- សេវាកម្មអចលនវត្ថុ សំដៅដល់សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ
- សេវាកម្មភ្នាក់ងារអចលនវត្ថុ សំដៅដល់សេវាកម្មដែលធ្វើប្រតិបត្តិការលើអចលនវត្ថុរួមមាន៖ ការលក់-ទិញ និងជួលលើអចលនវត្ថុ
- សេវាកម្មគ្រប់គ្រងអចលនវត្ថុ សំដៅដល់សេវាកម្មដែលធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណាដែលមានលក្ខណៈដូចជា៖ អគារស្នាក់នៅរួម ប៊ូរី អគារសហកម្មសិទ្ធិ និងអគារ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ក្នុងនាមនិង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដោយ

ទទួលបានមកវិញនូវថ្លៃសេវាវិជ្ជាជីវៈ។ ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងលើអចលនវត្ថុដែល ត្រូវធ្វើអាជីវកម្មជាៈ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡដ្ឋាន មជ្ឈមណ្ឌលកីឡា និងមន្ទីរពេទ្យឡើយ

- ទ្រព្យ សំដៅដល់ពាក្យបច្ចេកសព្ទរួម ដើម្បីសម្គាល់នូវប្រភេទ នៃទ្រព្យសកម្មមួយចំនួនដូចជាៈ អចលនវត្ថុ ទ្រព្យសកម្មរូបិ ទ្រព្យសកម្មអរូបិ ធុរកិច្ច និងអត្ថប្រយោជន៍ផ្សេងដែលតាំងនៅ ឬភ្ជាប់ទៅនឹងធុរកិច្ច
- អចលនវត្ថុ សំដៅដល់ដី និងវត្ថុផ្សេងៗរួមបញ្ចូលទាំងអ្វីគ្រប់យ៉ាងនៅលើដី និងក្រោមដី និងតាំងនៅ ឬភ្ជាប់ជាអចិន្ត្រៃយ៍ទៅនឹងដីនោះ ទោះបីជាកើតឡើងដោយធម្មជាតិ ឬកើតឡើងដោយមនុស្សក៏ដោយ
- អ្នកវាយតម្លៃ សំដៅដល់ក្រុមហ៊ុនវាយតម្លៃ និង/ឬអ្នកជំនាញវាយតម្លៃ
- ក្រុមហ៊ុនវាយតម្លៃ សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណសេវាកម្មវាយតម្លៃពីក្រសួង
- អ្នកជំនាញវាយតម្លៃ សំដៅដល់រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួងដើម្បីផ្តល់ សេវាកម្មវាយតម្លៃជូនអតិថិជនក្នុងនាមក្រុមហ៊ុនវាយតម្លៃ
- ភ្នាក់ងារអចលនវត្ថុ សំដៅដល់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និង/ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ
- ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណសេវាកម្មភ្នាក់ងារ អចលនវត្ថុពីក្រសួង
- អ្នកជំនាញភ្នាក់ងារអចលនវត្ថុសំដៅដល់រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួង ដើម្បីផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុជូនអតិថិជនក្នុងនាមក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ
- ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណសេវាកម្មគ្រប់គ្រង អចលនវត្ថុពីក្រសួង
- អតិថិជន សំដៅដល់អ្នកដែលប្រើប្រាស់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
- មូលដ្ឋានកំណត់ថ្លៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈ សំដៅដល់តារាងថ្លៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
- កម្រៃជើងសារវិជ្ជាជីវៈ សំដៅដល់កម្រៃជើងសារដែលទទួលបានពីអតិថិជន ក្នុងការផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុ
- ថ្លៃសេវាវិជ្ជាជីវៈ សំដៅដល់ថ្លៃសេវាដែលទទួលបានពីអតិថិជន ក្នុងការផ្តល់សេវាកម្មវាយតម្លៃ និង/ឬ សេវាកម្មគ្រប់គ្រងអចលនវត្ថុ
- សៀវភៅបន្តក សំដៅដល់លក្ខខណ្ឌអនុវត្តចំពោះអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអ្នកកាន់អាជ្ញាបណ្ណ ដែលក្រសួងបានកំណត់ដោយអនុលោមតាមប្រកាសនេះ
- ប្រាក់កក់សុវត្ថិភាព សំដៅដល់ប្រាក់កក់ដែលបានដាក់តម្កល់ដោយអ្នកជួលសម្រាប់ធានាក្នុងការជួល ស្នាក់នៅហើយត្រូវសងត្រឡប់មកអ្នកជួលវិញ ក្នុងករណីមិនមានការខូចខាត និង/ឬទូទាត់សំណង សម្រាប់ការខូចខាតក្នុងអំឡុងពេលស្នាក់នៅ



- លិខិតផ្តល់អាណត្តិ សំដៅដល់ការបញ្ជាក់អំពីការព្រមព្រៀងជាលាយលក្ខណ៍អក្សរលើលក្ខខណ្ឌដែលបានស្នើឡើងដោយអ្នកវាយតម្លៃ និងអតិថិជន ដើម្បីវាយតម្លៃទ្រព្យដែលជាកម្មវត្ថុនៃការវាយតម្លៃដោយមានចេញជាបាយការណ៍ ឬវិញ្ញាបនបត្រវាយតម្លៃ
- កិច្ចព្រមព្រៀងភ្នាក់ងារ សំដៅដល់ការព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងរវាងភ្នាក់ងារអចលនវត្ថុជាមួយអតិថិជនដែលជាភាគីអ្នកលក់ ឬម្ចាស់កម្មសិទ្ធិ ក្នុងការផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុ និងទទួលបានសិទ្ធិពីអ្នកលក់ ឬម្ចាស់កម្មសិទ្ធិ ក្នុងការយកអចលនវត្ថុទៅផ្សព្វផ្សាយដាក់លក់ ឬជួល
- កិច្ចព្រមព្រៀងគ្រប់គ្រងអចលនវត្ថុ សំដៅដល់ការព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលធ្វើឡើងរវាងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុជាមួយអតិថិជនដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុ ក្នុងការផ្តល់សេវាកម្មគ្រប់គ្រងអចលនវត្ថុក្នុងនាម និង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ។

**ជំពូកទី២
ទ្រឹស្តីគ្រប់គ្រង**

ប្រការ៥.-

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ជា និងប្រតិភោគដោយអនុប្បទាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុជាសេនាធិការក្នុងការបំពេញមុខងារ និងភារកិច្ចនេះ។

**ជំពូកទី៣
អាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ**

ប្រការ៦.-

រាល់ការធ្វើសេវាកម្មវាយតម្លៃ និង/ឬសេវាកម្មអចលនវត្ថុ ត្រូវមានអាជ្ញាបណ្ណអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈជាមុនដែលចេញដោយក្រសួង។

- អាជ្ញាបណ្ណអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ ចែកចេញទៅតាមប្រភេទដូចតទៅ៖
- ក. អាជ្ញាបណ្ណអាជីវកម្ម ចែកចេញជា ០៣ (បី) ប្រភេទ ដែលនឹងត្រូវផ្តល់ជូននីតិបុគ្គលតាមប្រភេទដូចខាងក្រោម៖

- អាជ្ញាបណ្ណវាយតម្លៃ៖ ផ្តល់ជូនក្រុមហ៊ុន ឬសហគ្រុមហ៊ុនដើម្បីធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូនអតិថិជនជាថ្នូរនឹងថ្លៃសេវាវិជ្ជាជីវៈ



- អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ៖ ផ្តល់ជូនក្រុមហ៊ុន ឬសហគ្រុមហ៊ុនដើម្បីធ្វើអាជីវកម្មផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជនជាថ្ងៃនឹងកម្រៃជើងសារវិជ្ជាជីវៈ

- អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ៖ ផ្តល់ជូនក្រុមហ៊ុន ឬសហគ្រុមហ៊ុនដើម្បីធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់គ្រងអចលនវត្ថុណាមួយក្នុងនាម និង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុជាថ្ងៃនឹងថ្លៃសេវាវិជ្ជាជីវៈ។

ខ.វិញ្ញាបនបត្រវិជ្ជាជីវៈ ចែកចេញជា ០២ (ពីរ) ប្រភេទ ដែលនឹងត្រូវផ្តល់ជូនរូបវន្តបុគ្គលតាមប្រភេទ ដូចខាងក្រោម៖

- វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌ ដែលមានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ

- វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលមានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញភ្នាក់ងារ- អចលនវត្ថុ។

ប្រការ៧.-

អាជ្ញាបណ្ណអាជីវកម្ម ឬវិញ្ញាបនបត្រវិជ្ជាជីវៈគ្រប់ប្រភេទ មិនអាចធ្វើការផ្ទេរ ឬលក់បានទេ។

ប្រការ៨.-

អ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ មិនអាចផ្តល់សេវាកម្មវាយតម្លៃបានទេ។

អ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ និងអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃអាចឈរ ឈ្មោះជាតំណាងឱ្យក្រុមហ៊ុនវាយតម្លៃ ឬក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុបាន ប៉ុន្តែមិនអាចផ្តល់សេវាកម្មនេះក្នុង នាមបុគ្គលផ្ទាល់ខ្លួនបានទេ។

ប្រការ៩.-

បុគ្គលដែលមានបំណងប្រកបវិជ្ជាជីវៈផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវមកដាក់ ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ នៅនាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ជាំ និងប្រាតិភោគដោយអនុប្បទាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយ បំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ១០ និងប្រការ១១ នៃប្រកាសនេះ។

ប្រការ១០.-

ដើម្បីទទួលបានអាជ្ញាបណ្ណវាយតម្លៃ អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ ឬអាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំមកនាយកដ្ឋាន ដោយបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវមានអ្នកតំណាង ដើម្បីឈរឈ្មោះលើអាជ្ញាបណ្ណ ដែលត្រូវតែជាសមាជិកនៃក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន និងត្រូវមានអាយុ យ៉ាងតិចចាប់ពី ២១ (ម្ភៃមួយ) ឆ្នាំឡើងទៅ

- បានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
- ត្រូវមានអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃយ៉ាងតិច ០២ (ពីរ) រូប ចំពោះក្រុមហ៊ុនវាយតម្លៃ និងមានអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុយ៉ាងតិច ០១ (មួយ) រូប ចំពោះក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ
- ត្រូវទិញធានារ៉ាប់រងការទទួលខុសត្រូវវិជ្ជាជីវៈចេញដោយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកណាមួយដែលមានតម្លៃសមមូលនឹងទឹកប្រាក់ចំនួន ២០០.០០០ (ពីររយពាន់) ដុល្លារអាមេរិក ចំពោះក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ លើកលែងតែក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ដែលត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្តដោយមិនកំណត់ចំនួន
- ត្រូវមានផែនការអាជីវកម្មរយៈពេល ០៣ (បី) ឆ្នាំ។
លក្ខខណ្ឌលម្អិតសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ ត្រូវបានកំណត់ដោយក្រសួង។

ប្រការ១១.-

ដើម្បីទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ ឬភ្នាក់ងារអចលនវត្ថុ រូបវន្តបុគ្គលត្រូវដាក់ពាក្យស្នើមកនាយកដ្ឋាន ដោយបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវមានអាយុចាប់ពី ២១ (ម្ភៃមួយ) ឆ្នាំឡើងទៅ
- ត្រូវមានលិខិតថ្កោលទោសដែលចេញដោយក្រសួងយុត្តិធម៌ ឬចេញដោយប្រទេសសាមី ចំពោះជនបរទេស
- ត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ឬថ្នាក់ប្រហាក់ប្រហែលផ្នែកសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ឬច្បាប់ ចំពោះអ្នកស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ
- ត្រូវមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែល ឬវិញ្ញាបនបត្រ ឬសញ្ញាបត្រផ្នែកភ្នាក់ងារអចលនវត្ថុដែលចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលណាមួយដែលទទួលស្គាល់ដោយក្រសួង ចំពោះអ្នកស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ
- មានបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យវាយតម្លៃ និង/ឬអចលនវត្ថុយ៉ាងតិច ០៦ (ប្រាំមួយ) ខែ លក្ខខណ្ឌលម្អិតសម្រាប់ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវបានកំណត់ដោយក្រសួង។

ប្រការ១២.-

ថ្លៃ និងសុពលភាពអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវបានកំណត់ទៅតាមប្រភេទសេវាកម្មដូចខាងក្រោម៖



ប្រភេទ	ថ្លៃអាជ្ញាបណ្ណ (ថ្លៃ និងបន្ថែមសុពលភាព)	សុពលភាព
វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ	២០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ
វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ	២០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ
អាជ្ញាបណ្ណវាយតម្លៃ	៥០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ
អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ	៥០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ
អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ	៥០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ
អាជ្ញាបណ្ណវាយតម្លៃ (សាខា)	៣០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ
អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ (សាខា)	៣០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ
អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ (សាខា)	៣០០.០០០ រៀល/ ០១ឆ្នាំ	០៣ ឆ្នាំ

ថ្លៃអាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ ឬថ្លៃបន្ថែមសុពលភាពអាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ ដូចមានចែងក្នុងប្រការនេះ ត្រូវបង់រៀងរាល់ ០១ (មួយ) ឆ្នាំម្តងទៅក្នុងគណនីទោលរតនាគារជាតិនៅធនាគារជាតិនៃកម្ពុជា តាមដីកាអមរបស់នាយកដ្ឋាន។

អ្នកស្នើសុំ ត្រូវមកទទួលយកដីកាអមបង់ថ្លៃអាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈប្រចាំឆ្នាំ ពីនាយកដ្ឋានឱ្យបាន ២១ (ម្ភៃមួយ) ថ្ងៃ មុនបំណាច់ឆ្នាំនីមួយៗនៃសុពលភាពដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ។

អ្នកស្នើសុំ ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈឱ្យបាន ៣០ (សាមសិប) ថ្ងៃ មុនពេលដែលអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈផុតសុពលភាព។

ប្រការ១៣.-

ក្រសួងមានរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការក្នុងការពិនិត្យ និងសម្រេចផ្តល់ ឬមិនផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ ឬមិនផ្តល់ ឬបន្តសុពលភាពអាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទទួលសំណុំឯកសារពាក់ព័ន្ធពេញលេញ និងគ្រប់ចំនួន។

ប្រការ១៤.-

ក្រុមហ៊ុន អាចបង្កើតសាខា ដើម្បីផ្តល់សេវាកម្មវាយតម្លៃ និង/ឬសេវាកម្មអចលនវត្ថុបាន លុះត្រាតែមាន អាជ្ញាបណ្ណពីក្រសួងជាមុន។

នីតិវិធីនៃការបង្កើតសាខាក្រុមហ៊ុន ត្រូវបានកំណត់ក្នុងសៀវភៅបន្តក។



ជំពូកទី៤

កិច្ចដំណើរការពង្រឹងកម្មវិធីសេវាកម្មនាយកដ្ឋាន និងសេវាកម្មអចលនវត្ថុ

ផ្នែកទី១

កាតព្វកិច្ចរបស់អ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអ្នកកាន់អាជ្ញាបណ្ណ

ប្រការ១៥.-

កាតព្វកិច្ចរបស់អ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈមានដូចតទៅ៖

- ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃឱ្យបានត្រឹមត្រូវ ចំពោះអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ
- ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុឱ្យបានត្រឹមត្រូវចំពោះអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ
- ត្រូវអនុវត្តស្តង់ដារវាយតម្លៃឱ្យបានត្រឹមត្រូវ ចំពោះអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ
- ត្រូវទទួលខុសត្រូវចំពោះអតិថិជន និង/ឬក្រុមហ៊ុនពាក់ព័ន្ធនឹងការបំពេញសេវាកម្មរបស់ខ្លួន
- មិនត្រូវផ្តល់សេវាកម្មខុសពីជំនាញ ឬវិញ្ញាបនបត្រវិជ្ជាជីវៈដែលទទួលបាន
- ត្រូវបញ្ជាក់អត្តលេខវិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណសម្រាប់រាល់ការធ្វើទំនាក់ទំនង ឬការសរសេរឆ្លើយឆ្លង និងការផ្សព្វផ្សាយ ឬឃោសនាអំពីសេវាកម្ម ឬអចលនវត្ថុតាមប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយឃោសនាគ្រប់រូបភាព
- ត្រូវបង្ហាញបណ្ណសម្គាល់ខ្លួន និងនាមបណ្ណដែលចេញដោយក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការដល់អតិថិជនរាល់ពេលប្រាស្រ័យទាក់ទងជាមួយអតិថិជន
- ត្រូវបម្រើការងារឱ្យក្រុមហ៊ុន ឬសាខាក្រុមហ៊ុនបានតែមួយគត់
- ត្រូវជូនដំណឹង និងដាក់ពាក្យជាលាយលក្ខណ៍អក្សរជាមុនទៅក្រុមហ៊ុនដែលកំពុងបម្រើការក្នុងករណីលាលយប់ពីការងារ
- មិនត្រូវផ្តល់គំនិត ឬយោបល់ដល់អតិថិជនលើសពីចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលខ្លួនមាន
- មិនត្រូវបង្កាទប្រដិវាទក្នុងការផ្តល់សេវាកម្មជាមួយនឹងអ្នកប្រកបវិជ្ជាជីវៈដូចគ្នា
- មិនត្រូវធ្វើសេចក្តីថ្លែង ឬចូលរួមក្នុងការបង្កើតឯកសារណាមួយដែលខ្លួនបានដឹងហើយថាវាជាឯកសារ ឬសេចក្តីថ្លែងដែលនាំឱ្យមានការយល់ខុស ឬជាការបោកបញ្ឆោត
- មិនត្រូវបន្តធ្វើសកម្មភាពប្រតិបត្តិការអាជីវកម្មផ្តល់សេវាកម្ម ក្នុងកំឡុងពេលត្រូវបានផ្អាកសកម្មភាពអាជីវកម្ម ឬល្បួងអាជ្ញាបណ្ណពីក្រសួង
- មិនត្រូវផ្តល់សេវាកម្មរបស់ខ្លួនដើម្បីបម្រើដល់សកម្មភាពសំអាតប្រាក់ ឬបម្រើដល់ផលប្រយោជន៍ភេរវករ ឬឧក្រិដ្ឋជនណាមួយឡើយ។ ក្នុងករណីដែលសង្កេតឃើញមានសកម្មភាពបែបនេះ សាមីជន



ត្រូវរាយការណ៍ជាបន្តាន់ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ

- ត្រូវប្រតិបត្តិវិធានដោះស្រាយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗដែលមានជាធរមាន។

ប្រការ១៦.-

កាតព្វកិច្ចរបស់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណមានដូចតទៅ៖

- ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃឱ្យបានត្រឹមត្រូវ ចំពោះក្រុមហ៊ុនវាយតម្លៃ
- ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុឱ្យបានត្រឹមត្រូវ ចំពោះក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ
- ត្រូវអនុវត្តមូលដ្ឋានកំណត់ថ្លៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ
- ត្រូវអនុវត្តស្តង់ដារវាយតម្លៃឱ្យបានត្រឹមត្រូវ ចំពោះក្រុមហ៊ុនវាយតម្លៃ
- ត្រូវមានលិខិតផ្តល់អាណត្តិ ចំពោះក្រុមហ៊ុនវាយតម្លៃ និងកិច្ចព្រមព្រៀងភ្នាក់ងារ ចំពោះក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងកិច្ចព្រមព្រៀងគ្រប់គ្រងអចលនវត្ថុ ចំពោះក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ សម្រាប់ការផ្តល់សេវាកម្មជូនអតិថិជន
- ត្រូវរៀបចំលិខិតផ្តល់អាណត្តិ កិច្ចព្រមព្រៀងភ្នាក់ងារ និងកិច្ចព្រមព្រៀងគ្រប់គ្រងអចលនវត្ថុជាលាយលក្ខណ៍អក្សរជាមួយអតិថិជន ព្រមទាំងមានការបញ្ជាក់ឱ្យបានច្បាស់លាស់នូវព័ត៌មានអប្បបរមាលក្ខខណ្ឌ និងកាតព្វកិច្ចដែលត្រូវបានព្រមព្រៀងគ្នាដោយមានចុះហត្ថលេខា ឬស្នាមមេដៃទទួលស្គាល់ត្រឹមត្រូវដោយត្រួតពិនិត្យនៃកិច្ចសន្យាដូចមានកំណត់លម្អិតនៅក្នុងសៀវភៅបន្តក
- មិនត្រូវអនុញ្ញាតឱ្យបុគ្គលណាមួយផ្តល់សេវាកម្មខុសពីជំនាញ ឬវិញ្ញាបនបត្រវិជ្ជាជីវៈដែលបុគ្គលនោះទទួលបានការចុះបញ្ជីក្រសួងឡើយ ចំពោះក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ
- មិនត្រូវអនុញ្ញាតឱ្យបុគ្គលគ្មានវិញ្ញាបនបត្រវិជ្ជាជីវៈធ្វើប្រតិបត្តិការជូនអតិថិជនឡើយ ចំពោះក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ
- មិនត្រូវអនុញ្ញាតឱ្យបុគ្គលគ្មានវិញ្ញាបនបត្រវិជ្ជាជីវៈធ្វើការផ្សព្វផ្សាយ ឬយោសនាអំពីសេវាកម្មរបស់ក្រុមហ៊ុន ឬអំពីអចលនវត្ថុរបស់អតិថិជនតាមប្រព័ន្ធផ្សព្វផ្សាយ ឬមធ្យោបាយយោសនាគ្រប់រូបភាព
- មិនត្រូវផ្សព្វផ្សាយលក់អចលនវត្ថុ ដែលជាគម្រោងអភិវឌ្ឍន៍នៅឋានដែលគ្មានអាជ្ញាបណ្ណអភិវឌ្ឍន៍នៅឋានពីក្រសួង
- ត្រូវបញ្ជាក់អត្តលេខ និងប្រភេទអាជ្ញាបណ្ណសម្រាប់រាល់ការធ្វើទំនាក់ទំនង ឬការសរសេរឆ្លើយឆ្លង និងការផ្សព្វផ្សាយ ឬយោសនាអំពីសេវាកម្ម ឬអចលនវត្ថុតាមប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយយោសនាគ្រប់រូបភាព
- ត្រូវធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវស្របតាមឈ្មោះនាមករណ៍ កម្មវត្ថុអាជីវកម្ម និងអាសយដ្ឋានទីតាំងដែលបានបញ្ជាក់នៅក្នុងអាជ្ញាបណ្ណអាជីវកម្មដែលចេញដោយក្រសួង

- ត្រូវដាក់តាំងវិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណនៅទីកន្លែងដែលងាយមើលឃើញច្បាស់នៅក្នុងបរិវេណទីតាំងអាជីវកម្ម
- ត្រូវធានាថាអចលនវត្ថុដែលខ្លួនកំពុងគ្រប់គ្រងទទួលបានការថែទាំយ៉ាងល្អ ចំពោះក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ
- ត្រូវទទួលរ៉ាប់រងលើការរៀបចំកិច្ចសន្យាជួល និងជួលបន្តជាលាយលក្ខណ៍អក្សរជាមួយអ្នកជួល ចំពោះក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ
- ត្រូវទទួលខុសត្រូវលើការប្រមូលចំណូលបានពីការជួលជូនម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុ និងរក្សាទុកប្រាក់កក់សុវត្ថិភាពរបស់អ្នកជួលឱ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ
- ត្រូវរំលឹកឱ្យដាច់ពីគ្នារវាងប្រាក់កក់សុវត្ថិភាពរបស់អ្នកជួល និងប្រាក់ចំណូលពីប្រតិបត្តិការជួលរបស់ម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុ ដើម្បីជៀសវាងការយកប្រាក់កក់សុវត្ថិភាពរបស់អ្នកជួលទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងផ្ទុយពីលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាជួល ចំពោះក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ
- ត្រូវបង្វែរប្រាក់កក់សុវត្ថិភាពជូនទៅអ្នកជួលវិញ បន្ទាប់ពីការជួលត្រូវបានបញ្ចប់ និងក្រោយពីការទូទាត់រួចរាល់សម្រាប់ការខូចខាត ឬសំណងផ្សេងៗដែលអ្នកជួលត្រូវទទួលខុសត្រូវក្នុងអំឡុងពេលស្នាក់នៅ ចំពោះក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ
- ត្រូវធានាថាអ្នកបម្រើការងារពាក់ព័ន្ធនឹងការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនទាំងអស់មានបណ្ណសម្គាល់ខ្លួន និងនាមបណ្ណដែលចេញដោយក្រុមហ៊ុន
- ត្រូវណែនាំដល់អ្នកបម្រើការងារពាក់ព័ន្ធនឹងការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនទាំងអស់បង្ហាញបណ្ណសម្គាល់ខ្លួន និងនាមបណ្ណដល់អតិថិជនរាល់ពេលប្រាស្រ័យទាក់ទងជាមួយអតិថិជន
- ត្រូវរៀបចំ និងធ្វើកំណត់ត្រាអំពីព័ត៌មាន និងស្ថិតិអ្នកបម្រើការងាររបស់ក្រុមហ៊ុន កំណត់ត្រាពាក់ព័ន្ធនឹងការវាយតម្លៃទ្រព្យរបស់អតិថិជន រួមមានរបាយការណ៍វាយតម្លៃ សំណើរបស់អតិថិជន ទិន្នន័យ និងព័ត៌មាន ព្រមទាំងឯកសារណាមួយផ្សេងៗ ដែលជាមូលដ្ឋានក្នុងការសន្និដ្ឋាន និងការផ្តល់តំនិតយោបល់លើលទ្ធផលនៃការវាយតម្លៃ និងឯកសារពាក់ព័ន្ធនឹងបញ្ជីស្នាមគណនេយ្យផ្សេងៗឱ្យបានត្រឹមត្រូវ និងត្រូវរក្សាទុកនៅទីកន្លែងសុវត្ថិភាពឱ្យបានយ៉ាងតិច ០៥ (ប្រាំ) ឆ្នាំ ចំពោះក្រុមហ៊ុនវាយតម្លៃ
- ត្រូវរៀបចំ និងធ្វើកំណត់ត្រាអំពីព័ត៌មាន និងស្ថិតិអ្នកបម្រើការងាររបស់ក្រុមហ៊ុន កំណត់ត្រាពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការអចលនវត្ថុរបស់អតិថិជន និងឯកសារពាក់ព័ន្ធនឹងបញ្ជីស្នាមគណនេយ្យផ្សេងៗឱ្យបានត្រឹមត្រូវ និងត្រូវរក្សាទុកនៅទីកន្លែងសុវត្ថិភាពឱ្យបានយ៉ាងតិច ០៥ (ប្រាំ) ឆ្នាំ ចំពោះក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ

- ត្រូវរៀបចំ និងធ្វើកំណត់ត្រាអំពីព័ត៌មាន និងស្ថិតិអ្នកបម្រើការងាររបស់ក្រុមហ៊ុន កំណត់ត្រាពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការគ្រប់គ្រងអចលនវត្ថុរបស់ម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុ និងឯកសារពាក់ព័ន្ធនឹងបញ្ជីស្នាមគណនេយ្យផ្សេងៗឱ្យបានត្រឹមត្រូវ និងត្រូវរក្សាទុកនៅទីកន្លែងសុវត្ថិភាពឱ្យបានយ៉ាងតិច ០៥ (ប្រាំ) ឆ្នាំ ចំពោះក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ។

ផ្នែកទី ២

ការផ្លាស់ប្តូរទីតាំងអាជីវកម្ម នាមករណ៍ ភាគហ៊ុនិក សមាជិកក្រុមប្រឹក្សាភិបាល អ្នកកាន់អាជ្ញាបណ្ណ ឬអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអ្នកកាន់អាជ្ញាបណ្ណ ឬអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈ

ប្រការ១៧.-

រាល់ការផ្លាស់ប្តូរទីតាំងអាជីវកម្ម នាមករណ៍ ភាគហ៊ុនិក សមាជិកក្រុមប្រឹក្សាភិបាល អ្នកកាន់អាជ្ញាបណ្ណ ឬអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈរបស់ក្រុមហ៊ុន/សាខាក្រុមហ៊ុន ត្រូវមានការឯកភាពជាមុនពីក្រសួង។

ក្រុមហ៊ុន ត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរមកក្រសួង មុននឹងធ្វើការផ្លាស់ប្តូរ។

ក្រសួង ត្រូវជូនដំណឹងអំពីការសម្រេចឯកភាព ឬជំទាស់ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ ប្តូរក្នុងរយៈពេលសមស្របណាមួយ គិតចាប់ពីកាលបរិច្ឆេទទទួលសំណើពីសាមីក្រុមហ៊ុន។

ប្រការ១៨.-

ការផ្លាស់ប្តូរទីតាំងអាជីវកម្ម នាមករណ៍ ភាគហ៊ុនិក សមាជិកក្រុមប្រឹក្សាភិបាល អ្នកកាន់អាជ្ញាបណ្ណ ឬអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈរបស់ក្រុមហ៊ុន/សាខាក្រុមហ៊ុន ត្រូវផ្តល់ឯកសារដូចខាងក្រោម៖

ក. ការស្នើសុំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុន/សាខាក្រុមហ៊ុន៖

- លិខិតជាលាយលក្ខណ៍អក្សរមកក្រសួង ស្តីពីការស្នើសុំការផ្លាស់ប្តូរទីតាំងដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- លិខិតឯកភាពពីអាជ្ញាធរដែនដីចំពោះទីតាំងអាជីវកម្មថ្មី
- លិខិតបញ្ជាក់ ស្តីពីការបំពេញកាតព្វកិច្ចពន្ធដារត្រឹមត្រូវតាមច្បាប់ ស្តីពីសារពើពន្ធ
- ឯកសារបញ្ជាក់សិទ្ធិកាន់កាប់អចលនវត្ថុទីតាំងថ្មី ឬកិច្ចសន្យាជួលទីតាំងថ្មី
- ឯកសារបញ្ជាក់អំពីការផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្តូរទីតាំងយ៉ាងតិច ០១ (មួយ) ខែ គិតចាប់ពីកាលបរិច្ឆេទផ្សព្វផ្សាយ ដើម្បីឱ្យអតិថិជនជ្រាបអំពីការផ្លាស់ប្តូរទីតាំងអាជីវកម្ម
- ឯកសារតម្រូវផ្សេងៗតាមការកំណត់របស់ក្រសួង។

ខ. ការស្នើសុំផ្លាស់ប្តូរនាមករណ៍របស់ក្រុមហ៊ុន/សាខាក្រុមហ៊ុន៖

- លិខិតជាលាយលក្ខណ៍អក្សរមកក្រសួង ស្តីពីការស្នើសុំការផ្លាស់ប្តូរនាមករណ៍ដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ស្តីពីការផ្លាស់ប្តូរនាមករណ៍

- ឯកសារបញ្ជាក់អំពីការផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្តូរនាមករណ៍យ៉ាងតិច ០១ (មួយ) ខែ គិតចាប់ពីកាលបរិច្ឆេទផ្សព្វផ្សាយ ដើម្បីឱ្យអតិថិជនជ្រាបអំពីការផ្លាស់ប្តូរនាមករណ៍

- ឯកសារតម្រូវផ្សេងៗតាមការកំណត់របស់ក្រសួង។

គ. ការស្នើសុំផ្លាស់ប្តូរភាគហ៊ុនិក ឬសមាជិកក្រុមប្រឹក្សាភិបាល៖

- លិខិតជាលាយលក្ខណ៍អក្សរមកក្រសួងស្តីពីការស្នើសុំការផ្លាស់ប្តូរភាគហ៊ុនិក ឬសមាជិកក្រុមប្រឹក្សាភិបាល ដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់

- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ស្តីពីការផ្លាស់ប្តូរភាគហ៊ុនិក ឬសមាជិកក្រុមប្រឹក្សាភិបាល

- លិខិតទិញ-លក់ភាគហ៊ុនរបស់ភាគហ៊ុនិក សម្រាប់ការស្នើសុំផ្លាស់ប្តូរភាគហ៊ុនិក

- លិខិតបញ្ជាក់ ស្តីពីការបំពេញកាតព្វកិច្ចពន្ធដារត្រឹមត្រូវតាមច្បាប់ ស្តីពីសារពើពន្ធ សម្រាប់ការស្នើសុំ ផ្លាស់ប្តូរភាគហ៊ុនិក

- លិខិតថ្កោលទោស ឬលិខិតបញ្ជាក់កិរិយាមាយាទដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច

- ឯកសារតម្រូវផ្សេងៗតាមការកំណត់របស់ក្រសួង។

ឃ. ការស្នើសុំផ្លាស់ប្តូរអ្នកកាន់អាជ្ញាបណ្ណអាជីវកម្ម៖

- លិខិតជាលាយលក្ខណ៍អក្សរមកក្រសួង ស្តីពីការស្នើសុំការផ្លាស់ប្តូរអ្នកកាន់អាជ្ញាបណ្ណដោយមាន បញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់

- អាជ្ញាបណ្ណអាជីវកម្ម

- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ស្តីពីការផ្លាស់ប្តូរអ្នកកាន់អាជ្ញាបណ្ណ

- លិខិតឯកភាពរបស់សម្តីជនដែលនឹងត្រូវផ្លាស់ប្តូរចេញ

- ឯកសារតម្រូវផ្សេងៗតាមការកំណត់របស់ក្រសួង។

ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសម្រាប់អ្នកកាន់អាជ្ញាបណ្ណថ្មី ត្រូវគោរពទៅតាមលក្ខខណ្ឌដូចបានកំណត់

ក្នុងប្រការ១០ នៃប្រកាសនេះ។

ង. ការស្នើសុំផ្លាស់ប្តូរអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈ៖

- លិខិតជាលាយលក្ខណ៍អក្សរមកក្រសួង ស្តីពីការស្នើសុំការផ្លាស់ប្តូរអ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈដោយ មានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់

- វិញ្ញាបនបត្រវិជ្ជាជីវៈរបស់សម្តីជនដែលនឹងត្រូវផ្លាស់ប្តូរ

- សេចក្តីសម្រេចរបស់ក្រុមហ៊ុនអំពីការអនុញ្ញាតលាយបំ ឬបញ្ឈប់ពីការងារ

- លិខិតជូនដំណឹងរបស់អ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈអំពីការលាយបំពីការងារ (ប្រសិនបើមាន)

ការដាក់ពាក្យស្នើសុំចុះបញ្ជីវិញ្ញាបនបត្រវិជ្ជាជីវៈថ្មី ត្រូវគោរពទៅតាមលក្ខខណ្ឌដូចបានកំណត់ក្នុង

ប្រការ១១ នៃប្រកាសនេះ ។

ផ្នែកទី ៣

ការផ្តាច់ និងការបញ្ឈប់សកម្មភាពអាជីវកម្ម

ប្រការ១៩.-

ក្នុងករណីផ្តាច់សកម្មភាពអាជីវកម្ម ក្រុមហ៊ុនត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរមកក្រសួង ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖

- លិខិតជាលាយលក្ខណ៍អក្សរមកក្រសួង ស្តីពីការស្នើសុំផ្តាច់សកម្មភាពអាជីវកម្មដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- លិខិតជូនដំណឹងទៅអាជ្ញាធរពន្ធដារមានសមត្ថកិច្ច ស្តីពីការផ្តាច់សកម្មភាពអាជីវកម្ម
- លិខិតបញ្ជាក់ ស្តីពីការបំពេញកាតព្វកិច្ចពន្ធដារត្រឹមត្រូវតាមច្បាប់ ស្តីពីសារពើពន្ធ
- ឯកសារបញ្ជាក់អំពីការផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការផ្តាច់សកម្មភាពអាជីវកម្មយ៉ាងតិច ០១ (មួយ) ខែ គិតចាប់ពីកាលបរិច្ឆេទផ្សព្វផ្សាយ ដើម្បីឱ្យអតិថិជនជ្រាបអំពីការផ្តាច់សកម្មភាពអាជីវកម្ម
- ឯកសារតម្រូវផ្សេងៗតាមការកំណត់របស់ក្រសួង។

ក្រសួង អនុញ្ញាតឱ្យក្រុមហ៊ុនផ្តាច់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នយ៉ាងយូរត្រឹម ០៤ (បួន) ខែ ក្នុង ០១ (មួយ) ឆ្នាំ ឬត្រឹមសុពលភាពអាជ្ញាបណ្ណអាជីវកម្មដែលនៅសល់។

ប្រការ២០.-

ក្នុងករណីបញ្ឈប់សកម្មភាពអាជីវកម្ម ក្រុមហ៊ុនត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរមកក្រសួង មុននឹងបញ្ឈប់សកម្មភាពអាជីវកម្ម ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖

- លិខិតស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្មដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- អាជ្ញាបណ្ណអាជីវកម្មច្បាប់ដើម
- លិខិតបញ្ជាក់ ស្តីពីការបំពេញកាតព្វកិច្ចពន្ធដារត្រឹមត្រូវតាមច្បាប់ ស្តីពីសារពើពន្ធ
- ឯកសារបញ្ជាក់អំពីការផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់សកម្មភាពអាជីវកម្មលើទំព័រសារព័ត៌មានក្នុងស្រុកដោយទុករយៈពេលយ៉ាងតិច ០១ (មួយ) ខែ គិតចាប់ពីកាលបរិច្ឆេទចុះផ្សាយ ដើម្បីឱ្យអតិថិជនជ្រាបអំពីការបញ្ឈប់សកម្មភាពអាជីវកម្ម
- ឯកសារតម្រូវផ្សេងៗតាមការកំណត់របស់ក្រសួង។

ប្រការ២១.-

ក្រសួង ត្រូវចេញលិខិតបញ្ជាក់យល់ព្រម ឬបដិសេធសំណើរបស់ក្រុមហ៊ុនដោយបញ្ជាក់ហេតុផលត្រឹមត្រូវ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានលិខិតស្នើសុំផ្តាច់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម និងឯកសារតម្រូវផ្សេងៗទៀត។

ជំពូកទី៥

ការត្រួតពិនិត្យតាមដាន

ប្រការ២២.-

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសិទ្ធិចាត់មន្ត្រីជំនាញដើម្បីតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តប្រកាសនេះ។

មន្ត្រីជំនាញ មានសិទ្ធិធ្វើត្រួតពិនិត្យលើក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ និងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ២៣.-

ក្រុមហ៊ុន ត្រូវផ្តល់របាយការណ៍មកក្រសួងឱ្យបានទៀងទាត់ និងទាន់ពេលវេលាទៅតាមកាលបរិច្ឆេទកំណត់ដូចខាងក្រោម៖

- ១. របាយការណ៍ប្រចាំខែឱ្យបានមុនថ្ងៃទី ១៥ (ដប់ប្រាំ) នៃខែបន្ទាប់
 - ២. របាយការណ៍ប្រចាំត្រីមាសនៅរៀងរាល់បំណាច់ខែទី ១ (មួយ) នៃត្រីមាសបន្ទាប់
 - ៣. របាយការណ៍ប្រចាំឆមាសនៅរៀងរាល់បំណាច់ខែទី ១ (មួយ) នៃឆមាសបន្ទាប់
 - ៤. របាយការណ៍ប្រចាំឆ្នាំក្នុងរយៈពេល ០៣ (បី) ខែ គិតចាប់ពីការិយបរិច្ឆេទនៃឆ្នាំហិរញ្ញវត្ថុនីមួយៗ។
- ទម្រង់គំរូរបាយការណ៍ខាងលើ នឹងមានផ្តល់ជូនដោយនាយកដ្ឋាន។

ប្រការ២៤.-

ក្រុមហ៊ុនវាយតម្លៃ ត្រូវផ្តល់របាយការណ៍មកក្រសួងដូចខាងក្រោម៖

- ១. របាយការណ៍ប្រចាំខែអំពីសកម្មភាពប្រតិបត្តិការវាយតម្លៃ
- ២. របាយការណ៍ប្រចាំត្រីមាសអំពីបច្ចុប្បន្នភាពតម្លៃអចលនវត្ថុ ដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តតាមតំបន់នីមួយៗ
- ៣. របាយការណ៍ប្រចាំឆមាសអំពីចំនួន និងបម្រែបម្រួលចំនួនបុគ្គលិក (ភ្ជាប់ជាមួយរចនាសម្ព័ន្ធក្រុមហ៊ុន)
- ៤. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

ប្រការ២៥.-

ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ត្រូវផ្តល់របាយការណ៍មកក្រសួងដូចខាងក្រោម៖

- ១. របាយការណ៍ប្រចាំខែអំពីសកម្មភាពប្រតិបត្តិការលក់-ទិញ និងជួលអចលនវត្ថុ
- ២. របាយការណ៍ប្រចាំត្រីមាសអំពីបច្ចុប្បន្នភាពតម្លៃលក់-ទិញ និងជួលអចលនវត្ថុដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តតាមតំបន់នីមួយៗ
- ៣. របាយការណ៍ប្រចាំឆមាសអំពីចំនួន និងបម្រែបម្រួលចំនួនបុគ្គលិក (ភ្ជាប់ជាមួយរចនាសម្ព័ន្ធក្រុមហ៊ុន)

៤.របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

ប្រការ២៦.-

ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ ត្រូវផ្តល់របាយការណ៍មកក្រសួងដូចខាងក្រោម៖

- ១.របាយការណ៍ប្រចាំខែអំពីសកម្មភាពប្រតិបត្តិការគ្រប់គ្រងអចលនវត្ថុ
- ២.របាយការណ៍ប្រចាំត្រីមាសអំពីអត្រានៃការចូលស្នាក់នៅរបស់អ្នកជួល
- ៣.របាយការណ៍ប្រចាំឆមាសអំពីចំនួន និងប្រែប្រួលចំនួនបុគ្គលិក(ភ្ជាប់ជាមួយរចនាសម្ព័ន្ធក្រុមហ៊ុន)
- ៤.របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។

ប្រការ២៧.-

ក្រសួងមានសិទ្ធិតាំងតែងសវនករឯករាជ្យ ដើម្បីធ្វើសវនកម្មក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុទាំងអស់ ក្នុងករណីពិនិត្យឃើញមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងទិន្នន័យ និង/ឬព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុន ឬការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ រាល់ការចំណាយលើសវនករឯករាជ្យនេះ ជាបន្ទុករបស់ក្រុមហ៊ុន ក្នុងករណីរកឃើញថាក្រុមហ៊ុនមានកំហុស។ ដោយឡែក ក្នុងករណីរកឃើញថាក្រុមហ៊ុនមិនមានកំហុសទេ នោះការចំណាយលើសវនករឯករាជ្យនេះ ជាបន្ទុករបស់ក្រសួង។

ជំពូកទី៦

ការផ្សះផ្សា និងដោះស្រាយវិវាទ

ប្រការ២៨.-

វិវាទដែលកើតមានឡើងរវាងអតិថិជន និងក្រុមហ៊ុន ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុនអាចជាកម្មវត្ថុនៃការសម្រុះសម្រួល និងផ្សះផ្សាដោយអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសម្រុះសម្រួល និងផ្សះផ្សាវិវាទ តាមការស្នើសុំរបស់ភាគីវិវាទ ក្នុងរយៈពេល ០២ (ពីរ) ខែ យ៉ាងយូរ។

ការផ្សះផ្សាវិវាទអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងផ្សះផ្សា ដែលត្រូវចុះហត្ថលេខាដោយភាគីវិវាទ ដោយមានប្រថាប់ត្រារបស់អគ្គនាយកដ្ឋាន។ កិច្ចព្រមព្រៀងផ្សះផ្សាមានអានុភាពអនុវត្តភ្លាមៗចំពោះភាគី។

ប្រការ២៩.-

ក្រុមហ៊ុន ឬអតិថិជនដែលមិនពេញចិត្តចំពោះសេចក្តីសម្រេច ឬវិធានការផ្សេងៗរបស់ក្រសួង មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាមកក្រុមប្រឹក្សានីតិកម្ម មុននឹងអនុវត្តនីតិវិធីបណ្តឹងទៅតុលាការលើកលែងតែរឿងព្រហ្មទណ្ឌ។

ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដោះស្រាយបណ្តឹងក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃនៃថ្ងៃធ្វើការក្រោយពីទទួលបានពាក្យបណ្តឹងតវ៉ា ក្នុងរយៈពេលមួយសមស្រប។

ក្នុងការដោះស្រាយវិវាទ ក្រុមប្រឹក្សានីតិកម្ម អាចអញ្ជើញភាគីពាក់ព័ន្ធវិវាទ ដើម្បីសាកសួរ ឬផ្តល់ភស្តុតាង តាមការចាំបាច់។

សេចក្តីសម្រេច ស្តីពីការដោះស្រាយវិវាទ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយមានបញ្ជាក់អំពីអង្គហេតុ សំអាងហេតុ និងការសន្និដ្ឋាន។

ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានីតិកម្ម ភាគីវិវាទអាចដាក់ពាក្យបណ្តឹងតវ៉ា ទៅតុលាការមានសមត្ថកិច្ចដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

ជំពូកទី៧

ទោសប្បញ្ញត្តិ

ប្រការ៣០-

ត្រូវបានចាត់ទុកជាអំពើល្មើសនឹងបទប្បញ្ញត្តិនៃប្រកាសនេះចំពោះអំពើដូចខាងក្រោម៖

- ប្រកបអាជីវកម្មផ្តល់សេវាកម្ម ដោយមិនអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ
- ប្រកបអាជីវកម្មផ្តល់សេវាកម្មដោយគ្មានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួង
- ក្លែងបន្លំអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈ
- ប្រើប្រាស់អាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈផុតសុពលភាព
- យឺតយ៉ាវក្នុងការបង់ថ្លៃអាជ្ញាប័ណ្ណ /វិញ្ញាបនបត្រវិជ្ជាជីវៈប្រចាំឆ្នាំក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃ មុនបំណាច់ឆ្នាំនីមួយៗនៃសុពលភាពដែលបានបញ្ជាក់នៅលើអាជ្ញាប័ណ្ណ /វិញ្ញាបនបត្រវិជ្ជាជីវៈ
- យឺតយ៉ាវក្នុងការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណ /វិញ្ញាបនបត្រវិជ្ជាជីវៈក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ មុនពេលអាជ្ញាប័ណ្ណ /វិញ្ញាបនបត្រវិជ្ជាជីវៈផុតសុពលភាព
- ប្រកបអាជីវកម្មផ្តល់សេវាកម្មខុសពីនាមករណ៍ក្រុមហ៊ុន ឬកម្មវត្ថុអាជីវកម្ម ឬអាសយដ្ឋានទីតាំងដែលបានបញ្ជាក់នៅលើអាជ្ញាប័ណ្ណ ដែលបានផ្តល់ជូនដោយក្រសួង
- ការបង្កើតសាខាក្រុមហ៊ុនដោយគ្មានការអនុញ្ញាតពីក្រសួងជាមុន
- ការផ្លាស់ប្តូរ ឬការកែប្រែរចនាសម្ព័ន្ធភាគហ៊ុនិក ឬសមាជិកក្រុមប្រឹក្សាភិបាល នាមករណ៍ ទីតាំងអាជីវកម្មក្រុមហ៊ុន/សាខាក្រុមហ៊ុនដោយគ្មានការអនុញ្ញាតពីក្រសួងជាមុន
- ការមិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងប្រការ១៥ និងប្រការ១៦ នៃប្រកាសនេះ
- ការយឺតយ៉ាវ ឬការខកខានមិនផ្តល់របាយការណ៍តាមការកំណត់របស់ក្រសួងដូចមានចែងក្នុងប្រការ ២៣ នៃប្រកាសនេះ
- ការក្លែងបន្លំ ឬបំពេញព័ត៌មានមិនបានពេញលេញនៅក្នុងរបាយការណ៍តម្រូវតាមការកំណត់របស់ក្រសួងដូចមានចែងក្នុងប្រការ២៤, ប្រការ២៥ និងប្រការ២៦ នៃប្រកាសនេះ
- ការមិនអនុវត្តតាមការណែនាំជាលាយលក្ខណ៍អក្សររបស់ក្រសួងដោយអនុលោមតាមច្បាប់ជាធរមាន។ *



ប្រការ៣១.-


ត្រូវចាត់ទុកថាមិនបានបំពេញត្រឹមត្រូវ ស្របតាមគោលការណ៍គ្រឹះជាមូលដ្ឋាននៃក្រមសីលធម៌វិជ្ជាជីវៈ អ្នកវាយតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ចំពោះអំពើដូចខាងក្រោម៖

- ការអនុវត្តការងារដោយមិនអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្ត លក្ខខណ្ឌតម្រូវ នីតិវិធី និងកាតព្វកិច្ចនានាពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ ដែលចេញដោយក្រសួង ឬស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ
- ការធ្វើសកម្មភាពទាំងឡាយណាដែលឱ្យខូចខាតដល់ផលប្រយោជន៍សាធារណៈ ឬធ្វើឱ្យអាចនិរន្តរ៍ដល់ វិជ្ជាជីវៈវាយតម្លៃ និង/ឬភ្នាក់ងារអចលនវត្ថុ
- ការផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្តីថ្លែងជាសាធារណៈដែលមានលក្ខណៈបំផ្លើស ឬក្លែងបន្លំ ឬនាំឱ្យមានការយល់ខុសអំពីការវាយតម្លៃ និង/ឬប្រតិបត្តិការទិញ-លក់ និងជួលអចលនវត្ថុ ឬការងារ ទំនាក់ទំនងទាំងឡាយណាដែលពាក់ព័ន្ធនឹងការវាយតម្លៃ និង/ឬប្រតិបត្តិការទិញ-លក់ និងជួលអចលនវត្ថុ នៅក្នុងទីផ្សារអចលនវត្ថុ
- ការផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈបំផ្លើស ឬក្លែងបន្លំ ឬនាំឱ្យមានការយល់ខុស ឬបិទបាំងការពិត ពាក់ព័ន្ធនឹងសេវាកម្ម សមត្ថភាព និងបទពិសោធន៍របស់ខ្លួន
- ការបង្កវាចប្បដិវាទជាមួយអ្នកប្រកបវិជ្ជាជីវៈដូចគ្នា
- ការអនុវត្តការយកថ្លៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈ មិនអនុលោមតាមមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈដែលកំណត់ដោយក្រសួង និងមិនមានការបញ្ជាក់ឱ្យច្បាស់លាស់អំពីវិធីសាស្ត្រ នៃការគណនាថ្លៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ
- ការមិនជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនដល់អតិថិជនក្នុងករណីមានថ្លៃសេវា ឬកម្រៃជើងសារផ្សេងៗ ដែលមិនមែនជាថ្លៃសេវា ឬកម្រៃជើងសារវិជ្ជាជីវៈ
- ការទទួលថ្លៃសេវា ឬប្រាក់រង្វាន់ ឬកម្រៃជើងសារ ឬអំណោយ ឬលាភសក្ការៈ ឬការលើកទឹកចិត្ត ឬអត្ថប្រយោជន៍ផ្សេងៗដោយផ្ទាល់ ឬប្រយោលពីបុគ្គល ឬភាគីដទៃទៀតដែលមានទាក់ទងនឹងការវាយតម្លៃ ឬការធ្វើប្រតិបត្តិការអចលនវត្ថុជូនអតិថិជន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយនឹងអតិថិជន ដោយមិនមានការដឹងឮ និងយល់ព្រមពីអតិថិជន និងគ្រប់ភាគីដែលពាក់ព័ន្ធ
- ការធ្វើប្រតិបត្តិការវាយតម្លៃដែលលទ្ធផលមិនសមស្រប និងមិនឆ្លើយតបទៅនឹងគោលបំណងដែលបាន ស្នើឡើងដោយអតិថិជនដូចមានកំណត់នៅក្នុងលក្ខខណ្ឌនៃលិខិតផ្តល់អាណត្តិ ចំពោះអ្នកវាយតម្លៃ
- ការប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជនសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬសម្រាប់ក្រុមហ៊ុន និងជា ប្រយោជន៍ដល់តតិយជន ចំពោះអ្នកវាយតម្លៃ
- ការទទួលធ្វើប្រតិបត្តិការវាយតម្លៃដែលស្ថិតក្រោមការគំរាមកំហែង ឬមានភាពលំអៀងដែលអាចធ្វើឱ្យ ប៉ះពាល់ដល់គោលដៅហិរញ្ញវត្ថុ និងអព្យាក្រឹត្យភាព ចំពោះអ្នកវាយតម្លៃ

- ការធ្វើប្រតិបត្តិការវាយតម្លៃលើទ្រព្យទាំងឡាយណា ដែលទំនងនឹងអាចកើតមាននូវទំនាស់ផលប្រយោជន៍ ដែលអាចធ្វើឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ ឬស្ថិតក្រោមឥទ្ធិពលណាមួយដែលធ្វើឱ្យមាន ការលំអៀងដល់សុភវិនិច្ឆ័យនៃវិជ្ជាជីវៈ ចំពោះអ្នកវាយតម្លៃ
- ការណែនាំអតិថិជនអំពីការកំណត់តម្លៃអចលនវត្ថុដែលត្រូវដាក់លក់ ដោយគ្មានការវាយតម្លៃតាមមូលដ្ឋាន និងវិធីសាស្ត្រត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងអំពីថ្លៃស្របតាមស្ថានភាពទីផ្សារជាក់ស្តែង ចំពោះភ្នាក់ងារ អចលនវត្ថុ
- ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធអចលនវត្ថុរបស់អតិថិជនដោយគ្មានការយល់ព្រមពីអតិថិជនជាមុន ឬមិនមានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងភ្នាក់ងារ ចំពោះភ្នាក់ងារអចលនវត្ថុ
- ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធអចលនវត្ថុរបស់អតិថិជន ដែលមិនស្របទៅតាមតម្លៃកំណត់ ឬតាម លក្ខខណ្ឌដែលអតិថិជនបានណែនាំ និងបានព្រមព្រៀងគ្នា ចំពោះភ្នាក់ងារអចលនវត្ថុ
- ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធអចលនវត្ថុរបស់អតិថិជន តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាពដែលធ្វើ ឡើងដោយបុគ្គលិក ឬបុគ្គលណាម្នាក់របស់ក្រុមហ៊ុនដែលគ្មានវិញ្ញាបនបត្រវិជ្ជាជីវៈ ចំពោះភ្នាក់ងារ អចលនវត្ថុ
- ការបន្តផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងអចលនវត្ថុរបស់អតិថិជន ដែលអស់សុពលភាពសម្រាប់ដាក់ លក់ ឬជួល ក្នុងករណីកិច្ចព្រមព្រៀងភ្នាក់ងារបានបញ្ចប់ ចំពោះភ្នាក់ងារអចលនវត្ថុ
- ការធ្វើសេវាកម្ម ឬបន្តផ្តល់សេវាកម្មដោយធ្វើប្រតិបត្តិការទិញ-លក់ និងជួលលើអចលនវត្ថុណាមួយដែល ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ ឬទំនងនឹងអាចកើតមាននូវទំនាស់ផលប្រយោជន៍ ចំពោះភ្នាក់ងារ អចលនវត្ថុ
- ការធ្វើប្រតិបត្តិការទិញ-លក់ និងជួលលើអចលនវត្ថុដោយគ្មានការអនុញ្ញាត ឬគ្មានការយល់ព្រមជា លាយលក្ខណ៍អក្សរជាមុនពីអតិថិជន ឬធ្វើប្រតិបត្តិការមិនស្របទៅតាមការណែនាំរបស់អតិថិជន ចំពោះភ្នាក់ងារអចលនវត្ថុ
- ការមិនផ្តល់ដំណឹងដល់អតិថិជន ឬភាគីណាមួយដទៃទៀតដែលមានការជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការទិញ-លក់ និងជួលអចលនវត្ថុ ដូចជាការទទួលធ្វើសេវាកម្មជាតំណាងឱ្យទាំងពីរភាគីគឺអ្នកលក់ និងអ្នកទិញ ឬម្ចាស់ កម្មសិទ្ធិនៃអចលនវត្ថុ និងអ្នកជួល ចំពោះភ្នាក់ងារអចលនវត្ថុ។

ប្រការ៣២.-

ក្រុមហ៊ុន/រូបវន្តបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តកំហុសដូចមានចែងក្នុងប្រការ៣០ និងប្រការ ៣១ នៃប្រកាសនេះ នឹងត្រូវរងទណ្ឌកម្មរដ្ឋបាល ដោយក្រសួង ដូចខាងក្រោម៖

- ព្រមានជាលាយលក្ខណ៍អក្សរ
- ហាមឃាត់ការធ្វើប្រតិបត្តិការ ឬរឹតត្បិតសកម្មភាពមួយចំនួន
- ព្យួរអាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈបណ្តោះអាសន្នពី ០៦ (ប្រាំមួយ) ខែ ទៅ ០១ (មួយ) ឆ្នាំ *




- ដកហូតអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ/ បញ្ចប់សកម្មភាពអាជីវកម្មជាស្ថាពរ
- ព្យួរ ឬដកហូតអាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនមេ/សាខាក្រុមហ៊ុន
- ផ្សព្វផ្សាយជាសាធារណៈនូវអំពើបំពាននិងបទប្បញ្ញត្តិនៃប្រកាសនេះ
- វិធានការផ្សេងៗទៅតាមច្បាប់ជាធរមាន។

ប្រការ៣៣.-

ការប្រកបអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពីក្រសួង ត្រូវទទួលពិន័យអន្តរការណ៍ពីក្រសួង ចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្ម ជាបន្តាន់។

ដើម្បីអាចប្រកបអាជីវកម្មឡើងវិញ ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមកក្រសួង។
ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង។

ប្រការ៣៤.-

ការក្លែងបន្លំអាជ្ញាបណ្ណ ត្រូវទទួលពិន័យអន្តរការណ៍ពីក្រសួងចំនួន ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្តាន់។

ការក្លែងបន្លំវិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវទទួលពិន័យអន្តរការណ៍ពីក្រសួងចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្តាន់។

ប្រការ៣៥.-

ការយឺតយ៉ាវក្នុងការបង់ថ្លៃអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈប្រចាំឆ្នាំ ក្នុងរយៈពេល ២១ (ម្ភៃមួយ) ថ្ងៃ មុនបំណាច់ឆ្នាំនីមួយៗនៃសុពលភាព ដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវទទួល ពិន័យអន្តរការណ៍ពីក្រសួងចំនួន ៥០.០០០ (ហាសិបពាន់) រៀល ក្នុង ០១ (មួយ) ថ្ងៃ។ ក្រុមហ៊ុន ត្រូវរៀបចំមក ទទួលដឹកាមបង់ថ្លៃអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ។

ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង។

ប្រការ៣៦.-

ការយឺតយ៉ាវក្នុងការបន្តសុពលភាពអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ មុនពេលអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈផុតសុពលភាព ត្រូវទទួលពិន័យអន្តរការណ៍ពីក្រសួងចំនួន ៥០.០០០ (ហាសិបពាន់) រៀល ក្នុង ០១ (មួយ) ថ្ងៃ។ ក្រុមហ៊ុន ត្រូវរៀបចំមកដាក់ពាក្យស្នើសុំបន្តសុពលភាព អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ។

ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង។

ប្រការ៣៧.-

ការប្រកបអាជីវកម្មផ្តល់សេវាកម្មជាមួយអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈផុតសុពលភាព ត្រូវទទួល ពិន័យអន្តរការណ៍ពីក្រសួងចំនួន ១០០.០០០ (មួយរយពាន់) រៀល ក្នុង ០១ (មួយ) ថ្ងៃ គិតក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ ក្រោយពីអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈផុតសុពលភាព។ សម្រាប់រយៈពេល ៣០ (សាមសិប) ថ្ងៃបន្ទាប់ ចំនួនទឹកប្រាក់ពិន័យ នឹងត្រូវគុណទ្វេដង។ ក្រុមហ៊ុន ត្រូវរៀបចំមកដាក់ពាក្យស្នើសុំបន្តសុពល- ភាពអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ។

ក្នុងករណីមិនរាងចាល ក្រសួងនឹងចាត់វិធានការដកហូតអាជ្ញាបណ្ណ/វិញ្ញាបនបត្រវិជ្ជាជីវៈ និងបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរ។

ប្រការ៣៨.-

ការប្រកបអាជីវកម្មផ្តល់សេវាកម្មខុសពីនាមករណ៍ក្រុមហ៊ុន ឬកម្មវត្ថុអាជីវកម្ម ឬអាសយដ្ឋានទីតាំងដែលបានបញ្ជាក់នៅលើអាជ្ញាបណ្ណ ដែលបានផ្តល់ជូនដោយក្រសួង ត្រូវទទួលបានពិន័យអន្តរការណ៍ពីក្រសួងចំនួន ២.០០០.០០០ (ពីរលាន) រៀល ក្នុង ០១ (មួយ) ករណី និងត្រូវបញ្ឈប់សកម្មភាពនោះជាបន្តបន្ទាប់។

ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង។

ប្រការ៣៩.-

ការបង្កើតសាខាក្រុមហ៊ុនដោយគ្មានការអនុញ្ញាតពីក្រសួងជាមុន ត្រូវទទួលបានពិន័យអន្តរការណ៍ចំនួន ២.០០០.០០០ (ពីរលាន) រៀល ក្នុង ០១ (មួយ) សាខា និងត្រូវផ្អាកសកម្មភាពអាជីវកម្មសាខានោះជាបន្តបន្ទាប់។ ដើម្បីអាចបន្តសកម្មភាពអាជីវកម្មសាខាបាន ក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសម្រាប់សាខាពីក្រសួង។

ក្នុងករណីមិនរាងចាល ក្រសួង នឹងព្យួរ ឬដកហូតអាជ្ញាបណ្ណប្រកបអាជីវកម្មក្រុមហ៊ុនមេ។

ប្រការ៤០.-

ការផ្លាស់ប្តូរ ឬការកែប្រែរចនាសម្ព័ន្ធភាគហ៊ុនិក ឬសមាជិកក្រុមប្រឹក្សាភិបាល នាមករណ៍ ទីតាំងអាជីវកម្ម ក្រុមហ៊ុន/សាខាក្រុមហ៊ុនដោយគ្មានគោលការណ៍ឯកភាពជាមុនពីក្រសួង ត្រូវទទួលបានពិន័យអន្តរការណ៍ពីក្រសួងចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល ក្នុង ០១ (មួយ) ករណី។

ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង។

ប្រការ៤១.-

ការមិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងប្រការ១៥ និង ប្រការ១៦ នៃប្រកាសនេះ ត្រូវទទួលបានពិន័យអន្តរការណ៍ចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល ក្នុង ០១ (មួយ) ករណី។

ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង។

ប្រការ៤២.-

ការយឺតយ៉ាវ ឬការខកខានមិនផ្តល់របាយការណ៍តាមការកំណត់របស់ក្រសួងដូចមានចែងក្នុងប្រការ ២៣ ប្រការ២៤ ប្រការ២៥ និងប្រការ២៦ នៃប្រកាសនេះ ត្រូវទទួលបានពិន័យអន្តរការណ៍ពីក្រសួងចំនួន ៥០.០០០ (ហាសិបពាន់) រៀល ក្នុង ០១ (មួយ) ថ្ងៃ ឬក្នុង ០១ (មួយ) ករណី សម្រាប់រយៈពេល ៣០ (សាមសិប) ថ្ងៃដំបូង។

ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង ព្រមទាំងឈានដល់ការព្យួរ ឬដកហូតអាជ្ញាបណ្ណ។

ប្រការ៤៣.-

ការអនុវត្តប្រាសចាក ឬបំពេញមិនបានត្រឹមត្រូវស្របតាមគោលការណ៍គ្រឹះជាមូលដ្ឋាននៃក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ និង/ឬក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ដោយបានប្រព្រឹត្តនូវអំពើណាមួយដូចបានកំណត់ក្នុងប្រការ៣១ នៃប្រកាសនេះ ត្រូវទទួលបានពិន័យអន្តរការណ៍ពីក្រសួងចំនួន ១.០០០.០០០ (មួយលាន) រៀល ក្នុង ០១ (មួយ) ករណី។

ក្នុងករណីមិនរាងចាល ចំនួនទឹកប្រាក់ពិន័យអន្តរការណ៍នឹងត្រូវគុណទ្វេដង ព្រមទាំងឈានដល់ការព្យួរ ឬ ដកហូតអាជ្ញាបណ្ណ/វិញ្ញាបនបត្រវិជ្ជាជីវៈ។

ប្រការ៤៤.-

ក្រសួង មានសិទ្ធិព្យួរអាជ្ញាបណ្ណអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ ក្រោយពេលដែលក្រុមហ៊ុន/រូបវន្ត បុគ្គលត្រូវបានពិន័យអន្តរការណ៍ និងព្រមានជាលាយលក្ខណ៍អក្សរក្នុងករណីណាមួយដូចខាងក្រោម៖

- ខកខានមិនបានផ្តល់របាយការណ៍ប្រចាំខែដោយចេតនា ឬអចេតនា
- បង្កើតសាខាដោយគ្មានការអនុញ្ញាតពីក្រសួងជាមុន
- ប្រកបអាជីវកម្មខុសពីកម្មវត្ថុនៃអាជ្ញាបណ្ណ/វិញ្ញាបនបត្រវិជ្ជាជីវៈដែលបានផ្តល់ជូនដោយចេតនា
- រងបណ្តឹងពាក់ព័ន្ធនឹងសកម្មភាព ឬលទ្ធផលនៃប្រតិបត្តិការអាជីវកម្មផ្តល់សេវាកម្ម
- បន្តអនុវត្តផ្ទុយនឹងប្រការ១០ ប្រការ១១ ប្រការ១៥ ប្រការ១៦ ប្រការ២៣ ប្រការ២៤ ប្រការ២៥ និង ប្រការ២៦ នៃប្រកាសនេះ។

ប្រការ៤៥.-

ក្រសួងមានសិទ្ធិដកហូតអាជ្ញាបណ្ណអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ នៅពេលដែលក្រុមហ៊ុន/រូបវន្ត បុគ្គលបន្តប្រព្រឹត្តល្មើសក្រោយត្រូវបានពិន័យអន្តរការណ៍ ឬព្រមានជាលាយលក្ខណ៍អក្សររួចរាល់ហើយ ក្នុង ករណីណាមួយដូចខាងក្រោម៖

- ខកខានមិនបានផ្តល់របាយការណ៍ប្រចាំខែដោយចេតនា ឬអចេតនា ចាប់ពី ០៦ (ប្រាំមួយ) ខែឡើងទៅ ក្រោយពីព្រមានជាលាយលក្ខណ៍អក្សរលើកទី ២ (ពីរ) នៅតែមិនរាងចាលទៀត
- ខកខានមិនបានបំពេញកាតព្វកិច្ចពន្ធដារត្រឹមត្រូវតាមច្បាប់ ស្តីពីសារពើពន្ធលើសពី ០៦ (ប្រាំមួយ) ខែឡើងទៅ
- ប្រើប្រាស់អាជ្ញាបណ្ណ /វិញ្ញាបនបត្រវិជ្ជាជីវៈ ផុតសុពលភាពលើសពី ០៣ (បី) ខែ
- ក្រោយពីទទួលបានការព្រមានជាលាយលក្ខណ៍អក្សរលើកទី ២ (ពីរ) ហើយនៅតែបន្តការប្រកបអាជីវកម្ម ផ្តល់សេវាកម្មខុសពីនាមករណ៍ក្រុមហ៊ុន ឬកម្មវត្ថុអាជីវកម្ម ឬអាសយដ្ឋានទីតាំងដែលបានបញ្ជាក់នៅ លើអាជ្ញាបណ្ណដែលបានផ្តល់ជូនដោយក្រសួងទៀត
- យឺតយ៉ាវក្នុងការបន្តសុពលភាពអាជ្ញាបណ្ណ /វិញ្ញាបនបត្រវិជ្ជាជីវៈលើសពី ០៣ (បី) ខែ ក្រោយពេល អាជ្ញាបណ្ណ /វិញ្ញាបនបត្រវិជ្ជាជីវៈនោះផុតសុពលភាព
- បង្កើតសាខាលើសពី ០២ (ពីរ) សាខាឡើងទៅដោយគ្មានការអនុញ្ញាតពីក្រសួងជាមុន
- បានធ្វើសកម្មភាព ឬបានរួមចំណែកទៅនឹងសកម្មភាពលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬប្រព្រឹត្តបទល្មើសហិរញ្ញវត្ថុ ឬអំពើមិនស្របច្បាប់ណាមួយដែល មានភស្តុតាងច្បាស់លាស់ពីអាជ្ញាធរមានសមត្ថកិច្ច
- គ្មានសកម្មភាពប្រតិបត្តិការ ឬប្រកាសសកម្មភាពប្រតិបត្តិការសូន្យជារៀងរាល់ខែក្នុងរយៈពេល ០៣ (បី) ឆ្នាំជាប់ៗគ្នា
- ការមិនបំពេញកាតព្វកិច្ចបង់ថ្លៃអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈប្រចាំឆ្នាំ ឬបង់ប្រាក់ពិន័យតាមការ ជូនដំណឹងរបស់ក្រសួង

- ផុតកាលវេលានៃការព្យួរដូចមានចែងក្នុងប្រការ៤៤ នៃប្រកាសនេះ ដោយមូលហេតុនៃការព្យួរបស់ក្រុមហ៊ុន/រូបវន្តបុគ្គលនៅតែមិនទាន់បានដោះស្រាយ
- ការប្រព្រឹត្តិមិនរាងចាល ក្រោយការព្រមានជាលាយលក្ខណ៍អក្សរលើកទី ២ (ពីរ) ចំពោះការក្លែងបន្លំឬបំពេញព័ត៌មានមិនបានពេញលេញនៅក្នុងទម្រង់របាយការណ៍តម្រូវ តាមការកំណត់របស់ក្រសួងដូចមានចែងក្នុងប្រការ២៤ ប្រការ២៥ និងប្រការ២៦ នៃប្រកាសនេះ
- ការប្រព្រឹត្តិមិនរាងចាល ក្រោយការព្រមានជាលាយលក្ខណ៍អក្សរលើកទី ២ (ពីរ) ចំពោះការអនុវត្តមិនអនុលោមតាមគោលការណ៍គ្រឹះជាមូលដ្ឋាននៃក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ដោយបន្តប្រព្រឹត្តិល្មើស ដូចមានចែងនៅក្នុងប្រការ៣១ នៃប្រកាសនេះ។
- នៅបន្តអនុវត្តផ្ទុយនឹងប្រការ៧ ប្រការ១០ ប្រការ១១ និងប្រការ១៧ នៃប្រកាសនេះ ក្រោយពីអាជ្ញាបណ្ណ/វិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវបានព្យួរ។

ក្រសួង នឹងជូនដំណឹងជាលាយលក្ខណ៍អក្សរចំនួន ៣០ (សាមសិប) ថ្ងៃ មុននឹងព្យួរ ឬដកហូតអាជ្ញាបណ្ណ/វិញ្ញាបនបត្រវិជ្ជាជីវៈពីក្រុមហ៊ុន/រូបវន្តបុគ្គលដែលប្រព្រឹត្តខុស។

ក្រុមហ៊ុន/រូបវន្តបុគ្គល ដែលត្រូវបានព្យួរ ឬដកហូតអាជ្ញាបណ្ណ/វិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មក្នុងវិស័យអចលនវត្ថុចាប់ពីកាលបរិច្ឆេទចេញលិខិតជាលាយលក្ខណ៍អក្សរដោយក្រសួង។ ក្រុមហ៊ុន/រូបវន្តបុគ្គល ដែលត្រូវបានព្យួរសកម្មភាពអាជីវកម្ម អាចចាប់ផ្តើមដំណើរការឡើងវិញបាន លុះត្រាតែមានលិខិតជាលាយលក្ខណ៍អក្សរពីក្រសួង។

**ជំពូកទី៨
អន្តរប្បញ្ញត្តិ**

ប្រការ៤៦.-

អាជ្ញាបណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈ ដែលក្រសួងផ្តល់ជូន មុនពេលដាក់ឱ្យអនុវត្តប្រកាសនេះ នៅបន្តមានសុពលភាពរហូតដល់ផុតកាលកំណត់សុពលភាពរបស់អាជ្ញាបណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈនោះ។

ប្រការ៤៧.-

ប្រកាសនេះ ត្រូវចាប់អនុវត្តក្នុងរយៈពេល ០៣ (បី) ខែ បន្ទាប់ពីចូលជាធរមាន។

**ជំពូកទី៩
អវសានប្បញ្ញត្តិ**

ប្រការ៤៨.-

ប្រកាសលេខ ១៤២ សហវ.ប្រក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ និងសារាចរណែនាំលេខ ០០២ សហវ ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការអនុវត្តប្រកាស ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណផ្នែកសេវាកម្ម



វាយតម្លៃ និងសេវាកម្មអចលនវត្ថុ ព្រមទាំងរាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីប្រកាសនេះ ត្រូវទុកជា និរាករណ៍។

ប្រការ៤៩.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អគ្គនាយកនៃ គ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន និងរូបវន្តបុគ្គលដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ១២ ឆ្នាំ ២០១៧



ហណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង/ស្ថាប័ន
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- សាលារាជធានី ខេត្ត
- ដូចប្រការ៤៩
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១២១.១៤០.០១០.០១២

ប្រកាស

ស្តីពី

ផ្ទៃសេវា និងកម្រៃសេវាសាវ័ន្តៈសម្រាប់ការផ្តល់សេវាកម្មតាមយន្តប្រើ និងសេវាកម្មអចលនវត្ថុ

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៣ ដែលប្រកាសឱ្យប្រើវិសោធនកម្មនៃច្បាប់ ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៥ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦៤៣ សហវ.ប្រក ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០០៧ ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ ហិរញ្ញវត្ថុឱ្យធ្វើសវនកម្មគណនេយ្យសហគ្រាស
- បានឃើញប្រកាសលេខ ១៣៣០ សហវ.ប្រក ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦៣៦ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

ប្រការ១.-

- ប្រកាសនេះ មានគោលបំណងដូចខាងក្រោម៖
- ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យលើការយកកម្រៃសេវា និងកម្រៃជើងសារិធានីវៈសម្រាប់ ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
 - ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងក្រុមហ៊ុន និងអតិថិជនដែលប្រើប្រាស់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ
 - រក្សាបានសណ្តាប់ធ្នាប់នៅក្នុងទីផ្សារអចលនវត្ថុ តាមរយៈការជំរុញឱ្យមានការប្រកួតប្រជែងដោយសមភាព តម្លាភាព និងយុត្តិធម៌នៅក្នុងទីផ្សារអចលនវត្ថុ។

ប្រការ២.-

ប្រកាសនេះ មានគោលដៅកំណត់ អំពីមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសារិធានីវៈសម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។

ប្រការ៣.-

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពពាក់ព័ន្ធការយកថ្លៃសេវា និងកម្រៃជើងសារិធានីវៈសម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។*



ប្រការ៤.-

និយមន័យនៃបច្ចេកស័ព្ទដែលមានចែងក្នុងប្រកាសនេះ ត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រសួង សំដៅដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ក្រុមប្រឹក្សានីតិកម្ម សំដៅដល់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អគ្គនាយកដ្ឋាន សំដៅដល់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- នាយកដ្ឋាន សំដៅដល់នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ទ្រព្យ សំដៅដល់ពាក្យបច្ចេកស័ព្ទ ដើម្បីសម្គាល់នូវប្រភេទថ្នាក់នៃទ្រព្យសកម្ម មួយចំនួនដូចជា៖ អចលនវត្ថុទ្រព្យសកម្មរូបិយ ទ្រព្យសកម្មអរូបិយ ធុរកិច្ច និងអត្ថប្រយោជន៍ផ្សេងៗដែលតាំងនៅ ឬភ្ជាប់ទៅនឹងធុរកិច្ច
- ទ្រព្យពិសេស សំដៅដល់ទ្រព្យរោងចក្របរិក្ខារ អចលនវត្ថុឯកទេសកម្ម ធុរកិច្ច និងអត្ថប្រយោជន៍ផ្សេងៗដែលតាំងនៅ ឬភ្ជាប់ទៅនឹងធុរកិច្ច
- ទ្រព្យរោងចក្របរិក្ខារ សំដៅដល់ទ្រព្យសកម្មរូបិយមួយប្រភេទដែលកាន់កាប់ដោយអង្គការមួយសម្រាប់ប្រើនៅក្នុងផលិតកម្ម ឬការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឬសម្រាប់បំពេញមុខងារជួល។ ទ្រព្យរោងចក្របរិក្ខារ រួមមាន ការតម្កើង និងបំពាក់ដោយគ្រឿងម៉ាស៊ីន និងបរិក្ខារនានាយ៉ាងពេញលេញសម្រាប់បម្រើឱ្យដំណើរការឧស្សាហកម្ម ឬពាណិជ្ជកម្ម និង/ឬខ្សែចង្វាក់ផលិតកម្ម រួមទាំងការបំពាក់គ្រឿងសង្ហារឹម គ្រឿងតុបតែងលំអ និងគ្រឿងបំពាក់ផ្សេងៗដែលតាំងនៅជាប់នឹងអាគារ
- អចលនវត្ថុឯកទេសកម្ម សំដៅដល់អចលនវត្ថុមួយប្រភេទ ដែលមានលក្ខណៈកម្រ និងមានលក្ខណៈពិសេសពីធម្មជាតិ តែមួយគត់ដែលតម្រូវឱ្យការរៀបចំ និងការស្ថាបនាឡើងនូវទម្រង់សំណង់ ឬអគារដើម្បីឱ្យស្របទៅនឹងលក្ខណៈពិសេសរបស់វា រួមទាំងការកំណត់ទំហំ ទីតាំង និងការបំពាក់បរិក្ខារ និងគ្រឿងបង្កផ្សេងៗ។ អចលនវត្ថុទាំងនោះ រួមមាន៖ រោងចក្រចម្រាញ់ប្រេងកាត និងកន្លែងផលិតសារធាតុគីមី រោងចក្រថាមពលអគ្គិសនី រោងចក្រផលិត និងតម្កើងនាវា គ្រឿងបង្កឯកទេសសម្រាប់ផលិតកម្មទីផ្សារសាធារណៈរបស់រដ្ឋ ព្រះវិហារ និងសារមន្ទីរ។ល។
- គោលបំណងពិសេស សំដៅដល់កម្មវត្ថុនៃការវាយតម្លៃដែលផ្តោតលើគោលបំណងណាមួយជាក់លាក់ដូចជា៖ ពន្ធ តុលាការ ឬវេទិកាមជ្ឈត្តកម្ម ការដាក់ជូនគណៈកម្មការមូលបត្រកម្ពុជាសម្រាប់សំណើបោះផ្សាយមូលបត្រជាសាធារណៈ ធានារ៉ាប់រងអគ្គិភ័យ និងគោលបំណងទាំងឡាយពាក់ព័ន្ធការវាយតម្លៃធុរកិច្ច និងអត្ថប្រយោជន៍ផ្សេងៗដែលតាំងនៅ ឬភ្ជាប់ទៅនឹងធុរកិច្ច
- អប្បហា សំដៅដល់ការបញ្ចុះថ្លៃ។

ជំពូកទី ២

មូលដ្ឋានកំណត់ថ្លៃសេវា និងកម្រៃដើមសារវិជ្ជាជីវៈ

ប្រការ៥.-

ថ្លៃសេវា និងកម្រៃដើមសារវិជ្ជាជីវៈ ដែលក្រុមហ៊ុនត្រូវទទួលបានពីអតិថិជន ត្រូវបានកំណត់ខាងក្រោម៖

ល.រ	១. សម្រាប់ក្រុមហ៊ុនវាយតម្លៃ		
១.	ប្រតិបត្តិការ	តម្លៃ (គិតជាដុល្លារ)	ថ្លៃសេវាវិជ្ជាជីវៈ
១.១	១. ការវាយតម្លៃអចលនវត្ថុ	ក្រោម ១០០.០០០	០,១៧% ឬអប្បបរមា ១៧០ ដុល្លារ
		១០០.០០១- ១.០០០.០០០	០,១០%
		១.០០០.០០១-៥.០០០.០០០	០,០៥០%
		៥.០០០.០០១-១០.០០០.០០០	០,០៣០%
		លើសពី ១០.០០០.០០១	០,០២៥%
១.២	២. ការវាយតម្លៃអចលនវត្ថុ គោលបំណងពិសេស ឬទ្រព្យពិសេស	មិនកំណត់តម្លៃ	ថ្លៃសេវាវិជ្ជាជីវៈត្រូវគណនាតាមករណីនីមួយៗដោយមានការព្រមព្រៀងជាមុនពីអតិថិជន។
១.៣	៣. បច្ចុប្បន្នកម្មនៃការវាយតម្លៃនៅលើ ទ្រព្យដែល ដូចមានក្នុងប្រភេទៈ(១) និង(២)។	មិនកំណត់តម្លៃ	គិតក្នុងអត្រា៥០% នៃថ្លៃសេវាវិជ្ជាជីវៈ ដែលទទួលបានពីការវាយតម្លៃកាលពីលើកមុន
២.	២. សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ៖		
	ប្រតិបត្តិការ	រយៈពេល (ឆ្នាំ)	កម្រៃសេវាវិជ្ជាជីវៈ
២.១	១. ទិញ លក់អចលនវត្ថុ	មិនកំណត់	អប្បបរមា៣%
២.២	២. ជួល	រយៈពេលក្រោម ០១ឆ្នាំ	តាមការព្រមព្រៀងរបស់ភាគី
		០១ឆ្នាំ	ថ្លៃឈ្នួលអចលនវត្ថុ ០១ខែ
		លើសពី ០១ឆ្នាំ	ថ្លៃឈ្នួលអចលនវត្ថុ ០១ខែ និង បូកបន្ថែមចំនួន ២៥% ទៅតាមសមាមាត្រនៃការជួលតាមឆ្នាំនីមួយៗ
២.៣	៣. ប្រតិបត្តិការគ្រប់គ្រងអចលនវត្ថុ	មិនកំណត់	តាមការព្រមព្រៀងរបស់ភាគី

ប្រការ៦.-

រូបមន្តនៃការគណនាមូលដ្ឋានកំណត់ថ្លៃសេវា និងកម្រៃជើងសារិក្នុងស្ថាប័នសម្រាប់ការបំពេញប្រតិបត្តិការសេវាកម្មនីមួយៗដូចមានចែងប្រការ៥ ខាងលើ ត្រូវបានកំណត់ក្នុងតារាង ដូចបានជូនភ្ជាប់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ជំពូកទី ៣

ការកំណត់ថ្លៃសេវា និងកម្រៃជើងសារិក្នុងស្ថាប័ន

ប្រការ៧.-

ត្រូវបានចាត់ទុកជាបច្ចុប្បន្នកម្មនៃការវាយតម្លៃលើទ្រព្យដែល ចំពោះការធ្វើបច្ចុប្បន្នកម្មលើការវាយតម្លៃដោយក្រុមហ៊ុនវាយតម្លៃតែមួយលើទ្រព្យ ដែលជាកម្មវត្ថុនៃការវាយតម្លៃម្តងហើយក្នុងរយៈពេលតិចជាង ឬស្មើ ០២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការវាយតម្លៃចុងក្រោយ។ ដោយឡែក ទ្រព្យដែលធ្លាប់ជាកម្មវត្ថុនៃការវាយតម្លៃ លើសពី ០២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការវាយតម្លៃចុងក្រោយពុំអាចក្លាយជាកម្មវត្ថុនៃការធ្វើបច្ចុប្បន្នកម្ម នៃការវាយតម្លៃលើទ្រព្យដែលបានឡើយ គឺត្រូវតែក្លាយជាកម្មវត្ថុនៃការវាយតម្លៃឡើងវិញ។

ប្រការ៨.-

ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ អាចធ្វើអប្បបរមាកម្រៃជើងសារិក្នុងស្ថាប័នសម្រាប់ការធ្វើប្រតិបត្តិការលក់-ទិញអចលនវត្ថុជូនអតិថិជន។ អត្រាអប្បបរមានៃកម្រៃជើងសារិក្នុងស្ថាប័ន មិនត្រូវធ្វើលើសពី ៥០% (ហាសិបភាគរយ) នៃកម្រៃជើងសារិក្នុងស្ថាប័នដែលបានកំណត់ក្នុងប្រការ៥ នៃប្រកាសនេះ។

ប្រការ៩.-

ក្រុមហ៊ុន ត្រូវបង្ហាញតារាងថ្លៃសេវា និង/ឬកម្រៃជើងសារិក្នុងស្ថាប័ន ព្រមទាំងអនុវត្តការយកថ្លៃសេវា និងកម្រៃជើងសារិក្នុងស្ថាប័ន ដូចមានកំណត់ក្នុងប្រការ៥ នៃប្រកាសនេះ ដោយពន្យល់ឱ្យបានច្បាស់លាស់អំពីរូបមន្តនៃការគណនាថ្លៃសេវា និង/ឬកម្រៃជើងសារិក្នុងស្ថាប័ននៃប្រភេទសេវាកម្មនីមួយៗ មុនពេលផ្តល់សេវាកម្មជូនអតិថិជន។

ប្រការ១០.-

ក្រុមហ៊ុន មិនត្រូវកំណត់ថ្លៃសេវា និង/ឬកម្រៃជើងសារិក្នុងស្ថាប័នជាថ្មីនឹងការបំពេញសេវាកម្មជូនអតិថិជនរបស់ខ្លួន ដែលផ្តុំនឹងថ្លៃសេវា និង/ឬកម្រៃជើងសារិក្នុងស្ថាប័នដូចមានកំណត់ក្នុងប្រការ៥ នៃប្រកាសនេះឡើយ។

ក្រុមហ៊ុន អាចទទួលថ្លៃសេវា ឬកម្រៃជើងសារិក ប្រាក់រង្វាន់ អំណោយ លាភសក្ការៈ ការលើកទឹកចិត្ត ឬអត្ថប្រយោជន៍ផ្សេងៗបន្ថែមដោយផ្ទាល់ ឬប្រយោលពីបុគ្គល ឬភាគីដទៃទៀត ពាក់ព័ន្ធនឹងការបំពេញសេវាកម្មរបស់ខ្លួនលុះត្រាតែបានជូនដំណឹង និងទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីអតិថិជន។

ប្រការ១១.-

ក្រុមហ៊ុន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ និងទទួលបានការយល់ព្រមជាមុនពីអតិថិជន ក្នុងករណីការបំពេញសេវាកម្មរបស់ខ្លួន តម្រូវឱ្យមានចំណាយផ្សេងៗទៀតកើតឡើងបន្ថែមលើការយកថ្លៃសេវា ឬកម្រៃជើងសារិក្នុងស្ថាប័ន។

ប្រការ១២.-

ក្រុមហ៊ុន ត្រូវបិទផ្សាយ និងផ្សព្វផ្សាយអំពីតារាងថ្លៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈដែលត្រូវយកពីអតិថិជនសម្រាប់ការបំពេញសេវាកម្មទៅតាមប្រភេទសេវាកម្មនីមួយៗដូចមានចែងក្នុងប្រការ ៥ នៃប្រកាសនេះ ជាសាធារណៈ។

**ជំពូកទី ៤
ទោសប្បញ្ញត្តិ**

ប្រការ១៣.-

ក្រុមហ៊ុន ឬបុគ្គលទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុងប្រកាសនេះ នឹងត្រូវបានស៊ើបអង្កេតដោយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួង។

ក្នុងករណីរកឃើញថា ក្រុមហ៊ុន ឬបុគ្គលណាប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុងប្រកាសនេះ ក្រសួង នឹងចាត់វិធានការទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ដូចមានចែងក្នុងប្រកាសលេខ ៦៣៦ ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ និងបទប្បញ្ញត្តិតិបុត្តជាធរមាន។

**ជំពូកទី ៥
វេទនាប្បញ្ញត្តិ**

ប្រការ១៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ១៥.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន និងរូបវន្តបុគ្គលដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧



បណ្ឌិតសភាចារ្យ ឡុង ព័ន្ធមុនីរ័ត្ន

- គំរូចេញផ្សាយ៖
- មន្ត្រីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង/ស្ថាប័ន
 - ធនាគារជាតិនៃកម្ពុជា
 - សាលារាជធានី ខេត្ត
 - ដូចប្រការ១៥
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៣៧ ខុស.ក្រ.បក.០៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រកាត់ដេរ ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ជីម លី (ខេមបូឌា) ភីធីអ៊ី

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជីម លី (ខេមបូឌា) ភីធីអ៊ី (GHIM LI (CAMBODIA) PTE LTD.) តំណាងដោយលោក ANG LEONG AIK បង្កើតរោងចក្រ កាត់ដេរ ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល លេខកូដបំណាច់រដ្ឋាភិបាលកម្ពុជា ISIC Rev.4 Code

១-សម្លៀកបំពាក់ (កាត់ដេរ)	១៤១០
២-សម្លៀកបំពាក់ (ប៉ាក់)	១៤៣០
៣-សម្លៀកបំពាក់ (បោះពុម្ព)	១៣១៣



(Signature)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរ ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ដឹម លី (ខេមបូឌា) ភីធីអ៊ី "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ០២៩ ឧប.កឧ.ប្រក. ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រ កាត់ដេរ ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ របស់ក្រុមហ៊ុន ជីម លី (ខេមបូឌា) ភីធីអ៊ី ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខុន

- មន្ទីរពាក់ព័ន្ធ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៣៩ ខស ក្រសួង ០៤

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រផលិតប្លាស្ទិក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន វ៉ាន់ថៃ ប្លាស្ទិក អេន មេថល (ខេមបូឌា) ឯ.ក

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វ៉ាន់ថៃ ប្លាស្ទិក អេន មេថល (ខេមបូឌា) ឯ.ក (WANTAI PLASTICS AND METAL (CAMBODIA) CO., LTD.) តំណាងដោយ លោក HE, BAOMAO បង្កើតរោងចក្រផលិតប្លាស្ទិក ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ភូមិព្រឿង ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ) ។

ឈ្មោះផលិតផល: ប្លាស្ទិក
លេខគូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code: ២២២០

pr

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ " រោងចក្រផលិតប្លាស្ទិក វ៉ាន់ថៃ ប្លាស្ទិក អេន មេថល (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខគង់

- បន្ថែម៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តព្រះសីហនុ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២៤០ ខណ្ឌ ភ្នំពេញ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រផលិត ផលិតផលប្រើប្រាស់ពីប្លាស្ទិក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន សេក្វង ខូ អិលធីឌី

ស ៤ ប្រ ថ

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន សេក្វង ខូ អិលធីឌី (SEKWANG CO., LTD.) តំណាងដោយ លោក SONG SEADAL បង្កើតរោងចក្រផលិត ផលិតផលប្រើប្រាស់ពីប្លាស្ទិក ដែលមានទីតាំងស្ថិតនៅ ភូមិស្នាមដង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឈ្មោះផលិតផល លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
ផលិតផលប្រើប្រាស់ពីប្លាស្ទិក ២២២០

(Signature)

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “ រោងចក្រផលិត ផលិតផលប្រើប្រាស់ពីធាតុស្រូវ សេកាង ខូ អិលធីឌី ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



[Handwritten signature]

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានចាប់ហើសអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហោង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តព្រះសីហនុ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
- “ដើម្បីជូនព្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី